

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

(ចុះបញ្ជីពាណិជ្ជកម្មលេខ 00005996)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

របាយការណ៍ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម
សម្រាប់ករិយបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

មាតិកា

	ទំព័រ
1 ព័ត៌មានអំពីក្រុមហ៊ុន	1
2 របាយការណ៍ក្រុមប្រឹក្សាភិបាល	2 - 6
3 របាយការណ៍សវនករឯករាជ្យ	7 - 9
4 តារាងតុល្យការ	10
5 របាយការណ៍លទ្ធផល	11
6 របាយការណ៍បម្រែបម្រួលមូលធន	12
7 របាយការណ៍លំហូរសាច់ប្រាក់	13 -14
8 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	15 - 62

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

ចុះបញ្ជីពាណិជ្ជកម្មលេខ 00005996

ទីស្នាក់ការចុះបញ្ជី ផ្ទះលេខ21AB ផ្លូវលេខ271 សង្កាត់ផ្សារដើមថ្កូវ
ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ភាគទុនិក Gojo & Company, Inc.
លោក អន ប៊ុនហាក់
លោកស្រី ស្រង ស៊ីវឆែង
លោកស្រី សារុន វិធីវត្ត
លោក ជេត ច័ន្ទប្រសើរ
លោក ប៉ា ប៉ុណ្ណារិទ្ធី
លោក ប៉ា ប៉ុណ្ណារិទ្ធី (អ្នកតំណាងបុគ្គលិក)

ក្រុមប្រឹក្សាភិបាល	លោក អន ប៊ុនហាក់	នាយកមិនប្រតិបត្តិ/ប្រធាន
	លោក ជេត ច័ន្ទប្រសើរ	នាយកមិនប្រតិបត្តិ/សមាជិក
	លោក មុយ ម៉ារ៉ា	នាយកមិនប្រតិបត្តិ/សមាជិក
	លោក Taejun Shin	នាយកមិនប្រតិបត្តិ/សមាជិក
	លោក Sanjay Gandhi	នាយកមិនប្រតិបត្តិ/សមាជិក
	លោក យាន ឫទ្ធិ	នាយកមិនប្រតិបត្តិ/សមាជិកអភិបាលឯករាជ្យ
	លោក អៅ វេង	នាយកមិនប្រតិបត្តិ/សមាជិកអភិបាលឯករាជ្យ

អ្នកគ្រប់គ្រង	លោក ប៉ា ប៉ុណ្ណារិទ្ធី	អគ្គនាយកប្រតិបត្តិ
	លោកស្រី ស្រង ស៊ីវឆែង	នាយិកាប្រតិបត្តិហិរញ្ញវត្ថុ
	លោក សួន សុភា	នាយកប្រតិបត្តិការ
	លោក ង៉យ សិន	ប្រធាននាយកដ្ឋានឥណទាន
	លោក យាន ដារិទ្ធ	ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
	លោកស្រី វង្ស សុម៉ាលី	ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
	លោកស្រី ទូច ពិសី	ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ
	លោក ខៀវ សេងឌី	ប្រធាននាយកដ្ឋានទីផ្សារ
	លោកស្រី ស៊ឹម សោភណា	ប្រធាននាយកដ្ឋានធនធានមនុស្ស
	លោកស្រី ឡាយ ស៊ីនាថ	ប្រធាននាយកដ្ឋានរដ្ឋបាល
	លោក សេង ជានិត	ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យនិងប្រតិបត្តិតាម

សវនករ ឌីឡាយធី (ខេមបូឌា) ខូអិលធីឌី



MAXIMA
Microfinance

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី
MAXIMA Microfinance Plc.

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានក្តីសោមនស្សរីករាយ ធ្វើការបង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និង របាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលបានធ្វើសវនកម្ម សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុនរួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពមីក្រូហិរញ្ញវត្ថុ។ សេវាកម្មទាំងនោះរួមមានការផ្តល់ឥណទានទៅដល់គ្រួសារក្រីក្រ និងចំណូលទាប និងសហគ្រាសតូចដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានដូចខាងក្រោម៖

	សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញមុនពន្ធពន្ធលើប្រាក់ចំណេញ	548,733 (156,355)	2,204,809 (628,234)	712,824 (187,463)	2,877,671 (756,789)
ប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ	392,378	1,576,575	525,361	2,120,882

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុងនិងសំវិធានធននៅក្នុងកាលបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ភាគលាភ

ក្រុមហ៊ុនបានប្រកាស និងទូទាត់ភាគលាភចំនួន 99,819 ដុល្លារអាមេរិក ដោយយោងទៅតាមប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ (2017: 74,768 ដុល្លារអាមេរិក ដោយយោងទៅតាមប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦)។

ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុនមានដើមទុនសរុបចំនួន 5,095,290 ដុល្លារអាមេរិក (2017: 5,095,290 ដុល្លារអាមេរិក)។

ឥណទានអាក្រក់ និងឥណទានជាប់សង្ស័យ

នៅមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការជម្រះឥណទានអាក្រក់ ឬការធ្វើសំវិធានធនលើឥណទានសង្ស័យត្រូវបានធ្វើឡើង។ ក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទានអាក្រក់ទាំងអស់ដែលបានដឹងត្រូវបានជម្រះចេញពីបញ្ជី ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងពេញលេញចំពោះឥណទានអាក្រក់និងសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលនាំឲ្យចំនួនឥណទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសំវិធានធនលើឥណទានជាប់សង្ស័យដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញ នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាទៅតាមតម្លៃនៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថាអាចនឹងបង្វិលមកវិញបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលអាចបណ្តាលឲ្យតម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាពុំត្រឹមត្រូវជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលបានកើតឡើង ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រនាពេលកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- (1) មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលកើតមានឡើងដោយសារការដាក់វាបញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ចាប់តាំងពីចុងការិយបរិច្ឆេទ និង
- (2) មិនមានបំណុលយថាហេតុណាមួយ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទ ក្រៅពីប្រតិបត្តិការ អាជីវកម្មធម្មតារបស់ក្រុមហ៊ុន។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ក្រុមហ៊ុនដែលត្រូវបង្ខំឲ្យសង ឬ អាចនឹងត្រូវទាមទារសងក្នុងរយៈពេល12ខែ បន្ទាប់ពីចុងការិយបរិច្ឆេទរបាយការណ៍នេះ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលដែលដល់ថ្ងៃកំណត់សង។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលមិនបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចបណ្តាលឲ្យចំនួនទឹកប្រាក់ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ បានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីខ្ទង់គណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅក្នុងចន្លោះពេលរវាងចុងការិយបរិច្ឆេទ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានខ្ទង់គណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយ ដែលអាចជះឥទ្ធិពលជាសារវន្ត ដល់លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទនៃរបាយការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានព្រឹត្តិការណ៍ជាសារវន្តដែលកើតឡើងបន្ទាប់ពីថ្ងៃតារាងតុល្យការ ដែលតម្រូវឲ្យមានការបង្ហាញ ឬត្រូវកែតម្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ លើកលែងតែព្រឹត្តិការណ៍ដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងការិយបរិច្ឆេទ និងគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាម ដូចខាងក្រោម៖

- | | |
|-----------------------|---------------------------------------|
| • លោក អន ប៊ុនហាក់ | នាយកមិនប្រតិបត្តិ/ប្រធាន |
| • លោក ជេត ច័ន្ទប្រសើរ | នាយកមិនប្រតិបត្តិ/សមាជិក |
| • លោក មុយ ម៉ារ៉ា | នាយកមិនប្រតិបត្តិ/សមាជិក |
| • លោក Taejun Shin | នាយកមិនប្រតិបត្តិ/សមាជិក |
| • លោក Sanjay Gandhi | នាយកមិនប្រតិបត្តិ/សមាជិក |
| • លោក យាន ឫទ្ធិ | នាយកមិនប្រតិបត្តិ/សមាជិកអភិបាលឯករាជ្យ |
| • លោក អៅ វ៉េង | នាយកមិនប្រតិបត្តិ/សមាជិកអភិបាលឯករាជ្យ |

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការនៅក្នុងចុងការិយបរិច្ឆេទ និងមានកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2018		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2017	
	%	ចំនួនភាគហ៊ុន	%	ចំនួនភាគហ៊ុន
	នៃភាគហ៊ុន	10 ដុល្លារអាមេរិក	នៃភាគហ៊ុន	10 ដុល្លារអាមេរិក
	កាន់កាប់	ក្នុង 1 ភាគហ៊ុន	កាន់កាប់	ក្នុង 1 ភាគហ៊ុន
លោក អន ប៊ុនហាក់	19.63%	100,000	19.63%	100,000
លោក ជេត ច័ន្ទប្រសើរ	1.08%	5,500	1.08%	5,500

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងការិយបរិច្ឆេទ និងគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុនជាតួភាគីមួយក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយទិញយកភាគហ៊ុន ឬលិខិតបំណុលពីក្រុមហ៊ុន។

ចាប់តាំងពីដើមគ្រាកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាន នូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុនលើកលែងតែមានការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង និងបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះក្រុមប្រឹក្សាភិបាលតម្រូវឲ្យ៖

- អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ប្រមាណសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះឲ្យមានសង្គតិភាព។
- អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មាន ដែលអនុលោមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា ហើយប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឲ្យមានភាពត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថាការប្រាសចាកទាំងនោះត្រូវបានបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- រក្សាទុកកំណត់ត្រាគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។

- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានករណីសន្មតសមរម្យថាក្រុមហ៊ុននឹងមិនអាចបន្តកិច្ចប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី។
 - ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាព និងចូលរួមក្នុងការសម្រេចចិត្តសំខាន់ៗទាំងអស់ដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការ និងលទ្ធផលរបស់ក្រុមហ៊ុន ហើយធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- ក្រុមប្រឹក្សាភិបាលធានាអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមរាល់ការតម្រូវខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍ហិរញ្ញវត្ថុ និងកំណត់សម្គាល់ដែលភ្ជាប់មកជាមួយ បានបង្ហាញភាពត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា និងគិតត្រឹមកាលបរិច្ឆេទនៃការបញ្ជាក់នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់បំណុលនៅពេលដល់កំណត់សង។

ជូនជាភស្តុតាងនៅក្នុងនាមក្រុមប្រឹក្សាភិបាល៖



លោក **អន ប៊ុនហាក់**

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩

របាយការណ៍សវនករឯករាជ្យ

ជូនចំពោះភាគទុនិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលមានតារាងតុល្យការ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងរបាយការណ៍លទ្ធផលរបាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ព្រមទាំងកំណត់សម្គាល់ដែលមានសេចក្តីសង្ខេបលើគោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញពីទំព័រទី 10 ដល់ទី 62។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋាននៃមតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស្តង់ដារសវនកម្ម”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលអនុលោមទៅតាមស្តង់ដារទាំងនេះត្រូវបានពណ៌នាបន្ថែមនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ ឯករាជ្យពីក្រុមហ៊ុន ដោយអនុលោមទៅតាមការតម្រូវក្រមសីលធម៌ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ព្រមទាំងបានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀតដោយអនុលោមទៅតាមការតម្រូវទាំងនេះ។ យើងខ្ញុំ ជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផលដើម្បីជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗដែលមិនមែនជាហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

គណៈគ្រប់គ្រងទទួលខុសត្រូវទៅលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរបស់ក្រុមហ៊ុនមានព័ត៌មានអំពីក្រុមហ៊ុននៅទំព័រទី១ និងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលពីទំព័រទី២ ទៅទំព័រទី៦ ប៉ុន្តែមិនមែនជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់លើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនបានធ្វើការធានា អះអាងលើព័ត៌មានទាំងនោះទេ។

ទាក់ទងនឹង ការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺអានព័ត៌មានផ្សេងៗ និងពិចារណាថាព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្អែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលមានកើតឡើងឬទេ។ ដោយផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ប្រសិនបើយើងសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឲ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា និងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលថ្នាក់គ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យច្រៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការកែប្រែបន្ត ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទិនទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែថ្នាក់គ្រប់គ្រងគ្រោងនឹងបិទអាជីវកម្មរបស់ក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ដោយមិនមានជម្រើសប្រកបដោយភាពប្រាកដប្រជាណាមួយ។

ក្រុមប្រឹក្សាភិបាល ត្រូវមានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំគឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការកែប្រែបន្ត ឬកំហុសឆ្គងផ្សេងៗ និងផ្តល់របាយការណ៍សវនកម្មដែលមានមតិយោបល់របស់យើងខ្ញុំ។ ការអះអាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការកែប្រែបន្ត ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឲ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យ និងរក្សាការរៀងឆ្ងល់ប្រកបដោយវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ ហើយយើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការកែប្រែបន្ត ឬកំហុសឆ្គងផ្សេងៗដោយបានរៀបចំនីតិវិធីសវនកម្ម និងធ្វើសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យ ទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសជាសារវន្តពីការកែប្រែបន្ត វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា។ ការកែប្រែបន្តរួមមាន ការសមគំនិត ការកែប្រែបន្តកសាង ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការមិនដំណើរការប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីឆ្លើយតបនឹងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលថ្នាក់គ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្ម របស់ថ្នាក់គ្រប់គ្រងអាស្រ័យ ទៅលើកត្តាស្តង់ដារសវនកម្មដែលយើងខ្ញុំទទួលបាន ថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា អាចបណ្តាលឲ្យមានការសង្ស័យដាក់កូនទៅលើលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនកម្ម ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ចំពោះការលាតត្រដាង ព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើកត្តាស្តង់ដារសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនកម្មនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឲ្យក្រុមហ៊ុនឈប់បន្តនិរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រាប់ទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថាវាយការណ៍ហិរញ្ញវត្ថុបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឲ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានវាយការណ៍ជូនគណៈគម្ភាភិបាល នូវបញ្ហាផ្សេងៗដូចជា ទំហំការងារ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងវាយការណ៍ពីភាពខ្វះខាតជាសារវន្តនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

តំណាងក្រុមហ៊ុន **ឌីឡាយធី (ខេមបូឌា) ខូអិលធីឌី**


អ៊ុង គីមសុត្តិក្រា
នាយក



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

កាលបរិច្ឆេទ៖ ថ្ងៃទី 25 ខែ មេសា ឆ្នាំ 2019

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

តារាងតុល្យការ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	កំណត់ សម្គាល់	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	4	30,372	122,035	10,288	41,533
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	5	256,305	1,029,833	255,965	1,033,331
សមតុល្យនៅធនាគារនានា	6	1,352,721	5,435,233	1,070,755	4,322,638
ឥណទានផ្តល់ដល់អតិថិជន	7	18,268,951	73,404,645	15,007,833	60,586,622
មូលធនវិនិយោគ	8	10,000	40,180	10,000	40,370
ទ្រព្យសកម្មផ្សេងៗ	9	442,097	1,776,346	400,416	1,616,477
ទ្រព្យ និងបរិក្ខារ	10	93,410	375,321	53,841	217,356
ទ្រព្យសកម្មអរូបិយ	11	21,450	86,186	-	-
ពន្ធពន្យារជាទ្រព្យសកម្ម	17(ក)	34,564	138,878	58,631	236,693
សរុបទ្រព្យសកម្ម		20,509,870	82,408,657	16,867,729	68,095,020
បំណុល និងមូលធន					
បំណុល					
ទឹកប្រាក់ជំពាក់ភាគទុនិក	12	5,057,351	20,320,436	3,480,000	14,048,760
ប្រាក់កម្ចី	13	6,709,702	26,959,583	4,863,901	19,635,568
អត្ថប្រយោជន៍មូលនិធិសោធនវត្តន៍	14	-	-	127,666	515,388
អត្ថប្រយោជន៍របស់និយោជិត	15	58,079	233,361	-	-
បំណុលផ្សេងៗ	16	260,178	1,045,396	192,145	775,688
បំណុលពន្ធលើប្រាក់ចំណេញ	17(ខ)	92,828	372,983	164,844	665,475
សរុបបំណុល		12,178,138	48,931,759	8,828,556	35,640,879
មូលធន					
ដើមទុន	18	5,095,290	20,472,875	5,095,290	20,569,686
បុព្វលាភភាគហ៊ុន	19	1,538,174	6,180,383	1,538,174	6,209,608
ទុនបម្រុង		113,805	457,268	87,537	353,387
ប្រាក់ចំណេញរក្សាទុក		1,584,463	6,366,372	1,318,172	5,321,460
មូលធនសរុប		8,331,732	33,476,898	8,039,173	32,454,141
សរុបបំណុល និងមូលធន		20,509,870	82,408,657	16,867,729	68,095,020

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី 15 ដល់ទី 62 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

របាយការណ៍លទ្ធផល

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	កំណត់ សម្គាល់	សម្រាប់កាលបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់កាលបរិច្ឆេទដែលបាន បញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីការប្រាក់	20	3,058,598	12,289,447	2,534,604	10,232,196
ចំណាយលើការប្រាក់	21	(891,155)	(3,580,661)	(442,426)	(1,786,074)
ចំណូលពីការប្រាក់សុទ្ធ		2,167,443	8,708,786	2,092,178	8,446,122
ចំណូលពីកម្រៃជើងសារ	22	282,800	1,136,290	222,350	897,627
ចំណាយលើកម្រៃជើងសារ		(35,791)	(143,808)	(18,604)	(75,104)
ចំណូលពីកម្រៃជើងសារសុទ្ធ		247,009	992,482	203,746	822,523
ចំណូលពីប្រតិបត្តិការផ្សេងៗ		146,303	587,845	56,033	226,205
ចំណេញប្រតិបត្តិការ		2,560,755	10,289,113	2,351,957	9,494,850
ចំណាយផ្នែកបុគ្គលិក	23	(1,063,337)	(4,272,488)	(916,942)	(3,701,695)
ចំណាយប្រតិបត្តិការ	24	(679,884)	(2,731,774)	(655,474)	(2,646,148)
រំលស់		(61,609)	(247,545)	(25,661)	(103,593)
សំវិធានធនលើហ្វានស៊ីលីធីឥណទាន	25	(207,192)	(832,497)	(41,056)	(165,743)
ប្រាក់ចំណេញមុនដកពន្ធ		548,733	2,204,809	712,824	2,877,671
ពន្ធលើប្រាក់ចំណេញ	17(គ)	(156,355)	(628,234)	(187,463)	(756,789)
ប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ		392,378	1,576,575	525,361	2,120,882

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី 15 ដល់ទី 62 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	ដើមទុន	បុព្វលាភ	ទុនបម្រុង	ប្រាក់ចំណេញ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	រក្សាទុក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	5,095,290	1,538,174	87,537	1,318,172	8,039,173
ការផ្ទេរចូលទុនបម្រុង	-	-	26,268	(26,268)	-
ភាគលាភដែលបានបង់	-	-	-	(99,819)	(99,819)
ប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ	-	-	-	392,378	392,378
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	<u>5,095,290</u>	<u>1,538,174</u>	<u>113,805</u>	<u>1,584,463</u>	<u>8,331,732</u>
សមមូលជាកាន់រៀល	<u>20,472,875</u>	<u>6,180,383</u>	<u>457,268</u>	<u>6,366,372</u>	<u>33,476,898</u>
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	5,095,290	1,538,174	67,862	887,254	7,588,580
ការផ្ទេរចូលទុនបម្រុង	-	-	19,675	(19,675)	-
ភាគលាភដែលបានបង់	-	-	-	(74,768)	(74,768)
ប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ	-	-	-	525,361	525,361
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	<u>5,095,290</u>	<u>1,538,174</u>	<u>87,537</u>	<u>1,318,172</u>	<u>8,039,173</u>
សមមូលជាកាន់រៀល	<u>20,569,686</u>	<u>6,209,608</u>	<u>353,387</u>	<u>5,321,460</u>	<u>32,454,141</u>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ ចាប់ពីទំព័រទី 15 ដល់ទី 62 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	កំណត់ សម្គាល់	សម្រាប់ការិយបរិច្ឆេទដែលបាន		សម្រាប់ការិយបរិច្ឆេទដែលបាន	
		បញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		បញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញមុនដកពន្ធ		548,733	2,204,809	712,824	2,877,671
<i>និយ័តកម្ម:</i>					
រំលស់	10,11	61,609	247,545	25,661	103,593
សំវិធានធនលើហ្វានស៊ីលីធីឥណទាន	25	207,192	832,497	41,056	165,743
អត្ថប្រយោជន៍មូលនិធិសោធនវត្តន៍វិភាគទាន ដោយក្រុមហ៊ុន	14	3,823	15,361	18,622	75,177
អត្ថប្រយោជន៍មូលនិធិសោធនវត្តន៍វិភាគទាន ដោយបុគ្គលិក	14	20,820	83,655	20,178	81,459
អត្ថប្រយោជន៍របស់និយោជិត	15	58,079	233,361	-	-
ការជម្រះចេញនូវទ្រព្យ និងបរិក្ខារ		-	-	3,080	12,434
ការខាតបង់ពីការប្តូរប្រាក់		(26,854)	(107,899)	176,268	711,594
ចំណូលការប្រាក់សុទ្ធ		(2,167,443)	(8,708,786)	(2,092,178)	(8,446,122)
		(1,294,041)	(5,199,457)	(1,094,489)	(4,418,451)
<i>បម្រែបម្រួលដើមទុនបង្វិល</i>					
ឥណទានផ្តល់ដល់អតិថិជន		(3,454,646)	(13,880,768)	(5,321,531)	(21,483,021)
ទ្រព្យសកម្មផ្សេងៗ		(9,030)	(36,283)	(197,356)	(796,726)
បំណុលផ្សេងៗ		30,819	123,831	15,838	63,937
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងប្រតិបត្តិការ		(3,432,857)	(13,793,220)	(5,503,049)	(22,215,810)
ការប្រាក់បានទទួល					
ការប្រាក់បានបង់		3,025,947	12,158,255	2,493,683	10,066,998
ពន្ធលើប្រាក់ចំណេញបានបង់	17(ខ)	(853,941)	(3,431,135)	(357,351)	(1,442,626)
អត្ថប្រយោជន៍សោធនវត្តន៍បានបង់	14	(204,304)	(820,897)	(167,613)	(676,654)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាព ប្រតិបត្តិការ		(2,911,505)	(11,698,428)	(4,632,826)	(18,702,719)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	កំណត់ សម្គាល់	សម្រាប់		សម្រាប់	
		ការិយបរិច្ឆេទដែលបាន		ការិយបរិច្ឆេទដែលបាន	
		បញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		បញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ	10	(79,727)	(320,343)	(40,257)	(162,518)
ការទិញទ្រព្យសកម្មអរូបិយ	11	(42,900)	(172,372)	-	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(122,627)	(492,715)	(40,257)	(162,518)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ភាគលាភដែលបានបង់		(99,819)	(401,071)	(74,768)	(301,838)
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		10,488,751	42,143,802	6,165,265	24,889,175
ការទូទាត់សងប្រាក់កម្ចី		(7,038,746)	(28,281,681)	(1,407,466)	(5,681,940)
សាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន		3,350,186	13,461,050	4,683,031	18,905,397
ការកើនឡើងសុទ្ធនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		316,054	1,269,907	9,948	40,160
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		1,082,243	4,369,015	1,072,295	4,328,855
លំអៀងពីការប្តូររូបិយប័ណ្ណ		-	(20,564)	-	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងឆ្នាំ	26	1,398,297	5,618,358	1,082,243	4,369,015

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ ចាប់ពីទំព័រទី 15 ដល់ទី 62 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

1. ព័ត៌មានទូទៅ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលមានឈ្មោះដើមថា អង្គការ ម៉ាកស៊ីម៉ា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានបង្កើតឡើងនៅក្នុង ព្រះរាជាណាចក្រ កម្ពុជា និង ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៥ ក្រោមបញ្ជីពាណិជ្ជកម្មលេខ ០០០៥៩៩៦ (ពីមុន Co. 7897E/2005)។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៥ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណអាជីវកម្មលេខ ០១៣ ពី ធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុឲ្យប្រជាជនក្រីក្រក្នុងប្រទេសកម្ពុជា។ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មអចិន្ត្រៃយ៍ លេខ M.F ០១៣ ជាមួយនឹងឈ្មោះថ្មី ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ធនាគារជាតិនៃកម្ពុជាបានអនុម័តលើការកែសម្រួល ឈ្មោះថ្មីរបស់ក្រុមហ៊ុនជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី។

ទស្សនៈវិស័យរបស់ក្រុមហ៊ុន គឺក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ អតិថិជន។ បេសកកម្មរបស់ក្រុមហ៊ុនគឺផ្តល់សេវាកម្មហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋក្រីក្រ និងមានប្រាក់ចំណូលទាប ព្រមទាំងអាជីវកម្មខ្នាតតូច ដែលប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនធ្វើប្រតិបត្តិការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលមានទីស្នាក់ការកណ្តាលនៅផ្ទះលេខ ២១AB ផ្លូវលេខ ២៧១, សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សាខានៅតាមបណ្តាខេត្តនានារបស់ក្រុមហ៊ុន មានទីតាំង ស្ថិតនៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

ក្រុមប្រឹក្សាភិបាលបានអនុម័តឲ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុនេះនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។

2. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗ ដែលបានអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបាន បង្ហាញជូនដូចខាងក្រោម។ គោលការណ៍ទាំងនេះ ត្រូវបានយកមកអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ ការិយបរិច្ឆេទ លើកលែងតែ មានការបញ្ជាក់ផ្សេងពីនេះ។

(ក) មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងជាប្រាក់ដុល្លារអាមេរិក ដោយអនុលោមទៅតាម ស្តង់ដារគណនេយ្យកម្ពុជា (ហៅកាត់ថា “CAS”) និងបទប្បញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងទៅនឹងគណនេយ្យ របស់ធនាគារជាតិនៃកម្ពុជា។

គោលការណ៍គណនេយ្យ ដែលបានប្រើប្រាស់ អាចមានភាពខុសគ្នា ពីគោលការណ៍គណនេយ្យដែលត្រូវ បានទទួលស្គាល់ជាទូទៅ ដែលត្រូវបានប្រើប្រាស់នៅតាមបណ្តាប្រទេស និងយុទ្ធសាស្ត្រផ្សេងៗ។ ដូចនេះ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយនេះ មិនមានបំណងបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុ លទ្ធផល ប្រតិបត្តិការ និងលំហូរសាច់ប្រាក់ ដោយអនុលោមទៅតាមយុទ្ធសាស្ត្រការណាផ្សេង ក្រៅពីព្រះរាជាណាចក្រកម្ពុជា នោះទេ។ ហេតុនេះ របាយការណ៍ហិរញ្ញវត្ថុទាំងនេះ សម្រាប់បង្ហាញចំពោះអ្នកដែលបានជ្រាបអំពីគោលការណ៍ គណនេយ្យ នីតិវិធី និងការអនុវត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ក) មូលដ្ឋាននៃការរៀបចំ (ត)

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលអនុលោមតាម CAS និងបទប្បញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងទៅនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ដល់តម្លៃការណ៍របស់ទ្រព្យសកម្មនិងបំណុល និងការលាតត្រដាងព័ត៌មានទ្រព្យសកម្ម និងបំណុល យថាភាពដែលបានរាយការណ៍គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ និងប៉ះពាល់ដល់ចំនួននៃចំណូល និងចំណាយដែលបានរាយការណ៍នៅក្នុងការិយបរិច្ឆេទនេះ។ ទោះបីជាការប៉ាន់ស្មានទាំងនេះ ផ្អែកទៅលើការយល់ដឹងដ៏សុក្រិតបំផុតរបស់គណៈគ្រប់គ្រងទៅលើព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗនាពេលបច្ចុប្បន្នក៏ដោយ ក៏លទ្ធផលជាក់ស្តែងចុងក្រោយ អាចខុសពីការប៉ាន់ស្មានទាំងនេះ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញកម្រិតខ្ពស់ ឬផ្នែកដែលមានការសន្មត និងការប៉ាន់ស្មានសំខាន់ៗ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់លេខ 3 នៃរបាយការណ៍ហិរញ្ញវត្ថុ។

(ខ) ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៩ ក្រុមប្រឹក្សាជាតិគណនេយ្យ (ហៅកាត់ថា “NAC”) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យប្រើប្រាស់ ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”) ដែលផ្អែកទាំងស្រុងតាមស្តង់ដារដែលចេញផ្សាយ ដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ រួមទាំងបំណកស្រាយ និងវិសោធនកម្មផ្សេងៗ។ ស្ថាប័នដែលមានការទទួលខុសត្រូវជាសាធារណៈ ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ដោយអនុលោមតាម CIFRS សម្រាប់ការិយបរិច្ឆេទដែលចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២ ឬបន្ទាប់ពីនេះ។

យោងតាមសារាចរណែនាំលេខ ០៨៦ សហវ-កជគ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុម័តឱ្យ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ពន្យារពេលក្នុងការអនុវត្ត CIFRS រហូតដល់ដើមឆ្នាំថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ឬបន្ទាប់ពីនេះ។ យោងតាមសារាចរណែនាំលេខ ០៥៨ សហវ-កជគ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ពន្យារពេលក្នុងការអនុវត្ត CIFRS រហូតដល់ដើមឆ្នាំថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ឬបន្ទាប់ពីនេះ។

នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិគណនេយ្យបានចេញសារាចរណែនាំលេខ ០០៤ សហវ-កជគ ជូនចំពោះធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា ស្តីពីការអនុវត្តស្តង់ដារគណនេយ្យសម្រាប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដែលផ្តល់ជាជម្រើសមួយដល់ស្ថាប័នហិរញ្ញវត្ថុ ក្នុងការប្រើប្រាស់ CIFRS ឬ ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់ស្ថាប័នខ្នាតតូច និងមធ្យម (ហៅកាត់ថា CIFRS for SMEs) សម្រាប់ការិយបរិច្ឆេទដែលចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។

ក្រុមហ៊ុនបានជ្រើសយក CIFRS ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទៅតាមស្តង់ដារគណនេយ្យកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន មានភាពខុសប្លែកពី CIFRS ក្នុងផ្នែកជាច្រើន។ ដូច្នេះការអនុវត្ត CIFRS នឹងបណ្តាលឱ្យមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ គណៈគ្រប់គ្រងកំពុងធ្វើការវាយតម្លៃនូវផលប៉ះពាល់នៃការផ្លាស់ប្តូរស្តង់ដារគណនេយ្យ ប៉ុន្តែមិនទាន់បានចប់សព្វគ្រប់ទាំងស្រុងនៅឡើយទេ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(គ) រូបិយប័ណ្ណបរទេស

(i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានវាស់តម្លៃដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បងដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ (ហៅកាត់ថា “រូបិយប័ណ្ណគោល”)។ គណៈគ្រប់គ្រងបានកំណត់យកប្រាក់ដុល្លារអាមេរិក ជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុនដោយសារវាមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការរបស់ក្រុមហ៊ុន។ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងក៏ជារូបិយប័ណ្ណសម្រាប់បង្ហាញរបស់ក្រុមហ៊ុន។

(ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិកដែលជារូបិយប័ណ្ណគោល និង រូបិយប័ណ្ណសម្រាប់បង្ហាញ ត្រូវបានកត់ត្រាប្តូរទៅជាប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាត ដែលបណ្តាលមកពីការទូទាត់តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានា ដែលកំណត់ជារូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរនាដំណាច់ឆ្នាំ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល។

(iii) ការបង្ហាញជាប្រាក់រៀល

ដើម្បីអនុវត្តតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ និងប្រកាសលេខ 643 សហវ ប្រក ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៧ ចាំបាច់ត្រូវឲ្យមានការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារ អាមេរិក ទៅជាប្រាក់រៀល។

ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺដើម្បីអនុលោមទៅតាមប្រកាសលេខ ធ៧-០៧-១៦៤ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ របស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹង ការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដោយប្រើអត្រាប្តូរប្រាក់ជាផ្លូវការប្រកាសដោយធនាគារជាតិនៃកម្ពុជាដែល 1 ដុល្លារអាមេរិក ស្មើនឹង 4,018 រៀល (ឆ្នាំ២០១៧ : 1 ដុល្លារអាមេរិក ស្មើនឹង 4,037 រៀល)។

របាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញជារូបិយប័ណ្ណប្រាក់រៀល មិនត្រូវបានធ្វើសវនកម្ម និងមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

(ឃ) មូលដ្ឋាននៃការសរុបរួម

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ទីស្នាក់ការកណ្តាល និងបណ្តាសាខាតាមខេត្តនានា បន្ទាប់ពីលុបបំបាត់ចោល រាល់សមតុល្យ និងប្រតិបត្តិការអន្តរសាខាទាំងអស់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសមតុល្យសាច់ប្រាក់ក្នុងដៃ ធនាគារ សមតុល្យនៅធនាគារ និងការវិនិយោគរយៈពេលខ្លីដែលមានកាលកំណត់ដើម្បី 3 ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

(ច) សមតុល្យនៅធនាគារជាតិនៃកម្ពុជា

ប្រាក់បញ្ញើតម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ស្របតាមច្បាប់ស្តីពីគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយ នៃការចុះបញ្ជីដើមទុនអប្បបរមា របស់ក្រុមហ៊ុន និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។ សមតុល្យនៅធនាគារជាតិនៃ កម្ពុជាត្រូវបានកត់ត្រាតាមតម្លៃដើម។

(ឆ) ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនដែលបានបង្ហាញនៅក្នុងតារាងតុល្យការ ត្រូវបានកត់ត្រាតាមតម្លៃដើមដែលនៅ សល់ ដកចេញចំនួនទាំងឡាយណាដែលបានលុបចោល សំវិធានធនជាក់លាក់ និងសំវិធានធនទូទៅ សម្រាប់ ឥណទានអាក្រក់ និងសង្ស័យ។

ឥណទានត្រូវបានជម្រះចេញពីបញ្ជី នៅពេលដែលពុំមានលទ្ធភាពជាក់លាក់ថានឹងអាចប្រមូលបានមក វិញ។

(ជ) សំវិធានធនសម្រាប់ឥណទានអាក្រក់ និងសង្ស័យ

ភាពគ្រប់គ្រាន់នៃសំវិធានធនសម្រាប់ឥណទានអាក្រក់ និងឥណទានសង្ស័យ ត្រូវបានវិនិច្ឆ័យប្រចាំខែ ដោយគណៈគ្រប់គ្រង។

មុនខែធ្នូ ឆ្នាំ២០១៧ ក្រុមហ៊ុនបានអនុវត្តការធ្វើចំណាត់ថ្នាក់ឥណទានតម្រូវដោយច្បាប់ និងសំវិធានធន តាមតម្រូវការរបស់ប្រកាសលេខ ធ7-02-186 ប្រ.ក. ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០២។ ប្រកាសនេះតម្រូវឲ្យគ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុទាំងឡាយ ធ្វើចំណាត់ថ្នាក់ឥណទានរបស់ខ្លួនជា ៤ ថ្នាក់ ផ្អែកលើចំនួនថ្ងៃដែលហួសកាលកំណត់សង នៃប្រាក់ដើម និង/ឬ ការបង់ការប្រាក់ ហើយកម្រិតតាមច្បាប់ជាអប្បបរមានៃសំវិធានធនជាក់លាក់ ត្រូវបានធ្វើឡើង តាមរយៈចំណាត់ថ្នាក់ឥណទាន ដោយមិនគិតពីទ្រព្យសកម្ម (លើកលែងតែសាច់ប្រាក់) ដែលបានដាក់ជាទ្រព្យ បញ្ចាំ ដូចខាងក្រោម៖

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(៨) សំវិធានធនសម្រាប់ឥណទានអាក្រក់ និងសង្ស័យ (ត)

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង	អត្រាសំវិធានធន
ឥណទានរយៈពេលខ្លី (តិចជាងមួយឆ្នាំ):		
ឥណទានស្តង់ដារ	តិចជាង 30 ថ្ងៃ	0%
ឥណទានក្រោមស្តង់ដារ	ពី 30 ដល់ 59 ថ្ងៃ	10%
ឥណទានសង្ស័យ	ពី 60 ដល់ 89 ថ្ងៃ	30%
ឥណទានបាត់បង់	ពី 90 ថ្ងៃឡើងទៅ	100%
ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ):		
ឥណទានស្តង់ដារ	តិចជាង 30 ថ្ងៃ	0%
ឥណទានក្រោមស្តង់ដារ	ពី 30 ដល់ 179 ថ្ងៃ	10%
ឥណទានសង្ស័យ	ពី 180 ដល់ 359 ថ្ងៃ	30%
ឥណទានបាត់បង់	ពី 360 ថ្ងៃឡើងទៅ	100%

បន្ថែមពីលើសំវិធានធនជាក់លាក់ ទឹកប្រាក់នៃសំវិធានធនដែលលើសពីភាគរយដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ត្រូវបានបង្ហាញជាសំវិធានធនទូទៅ គឺ 90% នៃឥណទានក្រោមស្តង់ដារ និង 70% នៃឥណទានជាប់សង្ស័យ ។ សរុបមកគឺ 100% នៃសំវិធានធនត្រូវបានផ្តល់ឲ្យឥណទាននៅក្រោមស្តង់ដារ។

ក្នុងឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសថ្មីលេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភីមិន ដែលតម្រូវឲ្យធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្តល់សំវិធានធនលើអ៊ីមភីមិន សម្រាប់ហ្វាស៊ីលីធីរយៈពេលខ្លី និងហ្វាស៊ីលីធីរយៈពេលវែង ដោយពឹងផ្អែកលើចំនួនថ្មីនៃថ្ងៃដែលហួសកាលកំណត់សង។

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំលេខ ធ៧-០១៨-០០១ ស្តីពីការអនុវត្តនៃប្រកាសស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភីមិន ដែលតម្រូវឲ្យធនាគារនិងស្ថាប័នហិរញ្ញវត្ថុ ផ្តល់សំវិធានធនលើអ៊ីមភីមិន សម្រាប់ហ្វាស៊ីលីធីឥណទានរយៈពេលខ្លី និងរយៈពេលវែង មានដូចខាងក្រោម៖

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ជ) សំវិធានធនសម្រាប់ឥណទានអាក្រក់ និងសង្ស័យ (ត)

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង		អត្រាសំវិធានធន
	រយៈពេលខ្លី (តិចជាង ឬស្មើ 1 ឆ្នាំ)	រយៈពេលវែង (លើសពី 1 ឆ្នាំ)	
សំវិធានធនទូទៅ:			
ឥណទានធម្មតា	តិចជាង ឬស្មើ 14 ថ្ងៃ	តិចជាង 30 ថ្ងៃ	1%
សំវិធានធនជាក់លាក់:			
ឥណទានឃ្លាំមើល	15 ថ្ងៃ – 30 ថ្ងៃ	30 ថ្ងៃ – 89 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	31 ថ្ងៃ – 60 ថ្ងៃ	90 ថ្ងៃ – 179 ថ្ងៃ	20%
ឥណទានសង្ស័យ	61 ថ្ងៃ – 90 ថ្ងៃ	180 ថ្ងៃ – 359 ថ្ងៃ	50%
ឥណទានបាត់បង់	លើសពី ឬស្មើ 91 ថ្ងៃ	លើសពី ឬស្មើ 360 ថ្ងៃ	100%

(ជ) សំវិធានធនសម្រាប់ឥណទានអាក្រក់ និងសង្ស័យ (ត)

ឥណទានដែលត្រូវទូទាត់សងប្រចាំត្រីមាស ឆមាស ឬរយៈពេលវែងជាងនេះ នឹងត្រូវចាត់ថ្នាក់ជាឥណទានក្រោមស្តង់ដារ បើសិនជាការទូទាត់សងមានការខកខានគិតចាប់ពី 5 ថ្ងៃធ្វើការ បន្ទាប់ពីកាលបរិច្ឆេទទូទាត់សង។

លើសពីនេះទៀត ប្រកាសបានតម្រូវអោយធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ធ្វើសំវិធានធនទៅលើ ឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដែលបានកត់ត្រាក្នុងតារាងតុល្យការ ឬខ្ទង់ក្រៅតារាងតុល្យការ ដែលធ្វើអោយកើនឡើងនូវហានិភ័យនៃឥណទាន។

កម្រិតចាំបាច់ជាអប្បបរមា សំវិធានធនលើហ្វានស៊ីលីធីឥណទាន ត្រូវបានធ្វើឡើងអាស្រ័យទៅតាមចំណាត់ថ្នាក់ពាក់ព័ន្ធ លើកលែងតែមានព័ត៌មានផ្សេងទៀតបញ្ជាក់ថាមានភាពមិនល្អកើតឡើង។ ការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធន ត្រូវផ្ដោតការយកចិត្តទុកដាក់លើកត្តាពីរ គឺកត្តាហួសកាលកំណត់សង និងកត្តាគុណភាពឥណទាន។

ឥណទានត្រូវបានលុបចោលពីរបាយការណ៍ហិរញ្ញវត្ថុនៅពេលវាត្រូវបានផ្តល់ជូនពេញលេញ ហើយនៅ តែមិនទាន់មានការទូទាត់ទៀត ក្រោយពេលកំណត់សង ឬនៅពេលប្រាកដថាឥណទាននោះមិនអាចប្រមូលបាន។ ឥណទានដែលបានលុបបំបាត់ចោលត្រូវបានកាត់ចេញពីឥណទានដែលនៅសល់ និងដកពីសំវិធានធនលើឥណទានអាក្រក់ និងសង្ស័យ ។

ការប្រមូលបានមកវិញនូវឥណទាន ដែលបានលុបបំបាត់ចោលពីពេលមុន ត្រូវទទួលស្គាល់ជាចំណូលប្រតិបត្តិការផ្សេងៗ នៅក្នុងរបាយការណ៍លទ្ធផល។ ការត្រលប់វិញនៃសំវិធានធនពីពេលមុន គឺមាននៅក្នុងសំវិធានធនសម្រាប់ឥណទានអាក្រក់ និងសង្ស័យ នៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ឈ) ការប្រាក់ព្យួរទុក

ការប្រាក់ព្យួរទុក គឺជាការប្រាក់លើឥណទានមិនដំណើរការ ដែលការកត់ត្រាជាប្រាក់ចំណូល ត្រូវបានបញ្ជូនទុករហូតដល់វាត្រូវទទួលស្គាល់ជាប្រាក់ចំណូលពិតប្រាកដតាមមូលដ្ឋានសាច់ប្រាក់។ ឥណទានមិនដំណើរការ រួមបញ្ចូលឥណទានក្រោមស្តង់ដារ ឥណទានជាប់សង្ស័យ និងឥណទានបាត់បង់។

ការប្រាក់ព្យួរទុក ត្រូវបានបង្ហាញជាការដកចេញពីការប្រាក់ត្រូវទទួល។

(ញ) ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃដើម។ ការប៉ាន់ស្មានត្រូវបានធ្វើឡើង សម្រាប់ឥណទេយ្យដែលជាប់សង្ស័យ ផ្អែកលើការពិនិត្យលើចំនួនដែលនៅសល់នាការិយបរិច្ឆេទ។

(ដ) ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាព នៃតម្លៃបង្គរប្រសិនបើមាន។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗក្នុងការនាំយកទ្រព្យនោះ មកកាន់ទីតាំង និងលក្ខខណ្ឌចាំបាច់ ដើម្បីឲ្យអាចធ្វើប្រតិបត្តិការទៅតាមការគ្រោងទុករបស់គណៈគ្រប់គ្រង។

តម្លៃបន្ទាប់ ត្រូវបានរួមបញ្ចូលនៅក្នុងតម្លៃយោងរបស់ទ្រព្យនោះ ឬ ត្រូវបានកត់ទុកជាទ្រព្យដោយឡែកមួយ និងត្រឹមត្រូវ នៅពេលដែលវាមុខជាមានអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត ដែលពាក់ព័ន្ធនឹងទ្រព្យ និងចំណាយនាពេលបន្ទាប់មកទៀត ត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានកត់ត្រាជាទ្រព្យសកម្មដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះនឹងហូរចូលមកក្នុងក្រុមហ៊ុន ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងគួរឲ្យជឿជាក់បានតែប៉ុណ្ណោះ។ រាល់ចំណាយលើការជួសជុល និងថែទាំ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍លទ្ធផលក្នុងឆ្នាំដែលប្រតិបត្តិការនោះបានកើតឡើង។

ការសាងសង់កំពុងដំណើរការ មិនត្រូវបានគិតរំលស់ទេ។ រំលស់លើទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល ដោយ ប្រើអត្រា និងវិធីសាស្ត្ររំលស់ដូចខាងក្រោម៖

	អត្រា	វិធីសាស្ត្រ
ការកែលម្អអគារជួល	10%-50%	រំលស់ថេរ
បរិក្ខារការិយាល័យ	25%	រំលស់ថយចុះ
កុំព្យូទ័រ និងសម្ភារៈព័ត៌មានវិទ្យា	50%	រំលស់ថយចុះ
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	25%	រំលស់ថយចុះ
យានយន្ត	25%	រំលស់ថយចុះ

ប្រសិនបើតម្លៃនៅសល់នៃទ្រព្យសកម្មណាមួយ លើសពីតម្លៃប៉ាន់ស្មានដែលអាចប្រមូលមកវិញបាន វាត្រូវបានកត់ត្រាបន្ថយភ្លាមៗនៅស្មើនឹងចំនួនដែលអាចប្រមូលមកវិញបាន។

គ្រឹះស្ថានបរិក្ខេបប្រឹក្សាប្រឹក្សា ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍បរិក្ខេបប្រឹក្សា

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ដ) ទ្រព្យ និងបរិក្ខារ (ត)

ចំណេញ ឬខាតពីការលក់ប្រើ ឬការលក់ចេញផ្នែកនៃទ្រព្យសម្បត្តិ និងបរិក្ខារណាមួយត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍លទ្ធផល។

ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ហើយត្រូវបានរក្សាទុកក្នុងរបាយការណ៍បរិក្ខេបប្រឹក្សា រហូតដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ចេញ ឬលុបបំបាត់ចោល។

(ឃ) ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលមានអាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពាក់ព័ន្ធផ្សេងៗត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្កើន និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។ អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើងក្នុងការទិញ កម្មវិធីនោះមកប្រើប្រាស់។ ទ្រព្យសកម្មអរូបី ត្រូវបានធ្វើការរំលស់ថយចុះ ជាមួយនឹងអត្រា 50% ក្នុងមួយឆ្នាំ។ ប្រសិនបើមានការបង្ហាញថា មានការប្រែប្រួលច្រើននៃអត្រារំលស់ អាយុកាលប្រើប្រាស់ ឬ តម្លៃសំណល់នៃទ្រព្យសកម្ម អរូបីនោះ ការរំលស់គឺត្រូវបានធ្វើឡើងម្តងទៀតក្នុងពេលឆាប់ៗដើម្បីគិតដល់ការប៉ាន់ស្មានថ្មីៗជាច្រើន។

(ង) ឱនភាពនៃតម្លៃ

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទរបាយការណ៍នីមួយៗដើម្បីកំណត់ថាតើមានភស្តុតាងណាមួយដែលបង្ហាញថា ទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះមានឱនភាពនៃតម្លៃ។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃប្រសិនបើមានហេតុការណ៍មួយ ឬច្រើនដូចជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគតរបស់ទ្រព្យសកម្មនោះ។ ករណីនេះមិនត្រូវអនុវត្តចំពោះ ឥណទានផ្តល់ដល់អតិថិជននោះទេ ដោយវាត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែក នៅក្នុងកំណត់សម្គាល់លេខ 2(ជ)។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទោលសារវន្ត ត្រូវបានត្រួតពិនិត្យឱនភាពនៃតម្លៃតាមមូលដ្ឋានទោល។ ទ្រព្យសកម្មដែលនៅសល់ ត្រូវបានវាយតម្លៃជាមួយក្នុងក្រុមទ្រព្យសកម្មដែលមានហានិភ័យឥណទានស្រដៀងគ្នា។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវដកចេញ ប្រសិនបើមានព្រឹត្តិការណ៍កើតឡើងបន្ទាប់ ពីការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃតម្រូវឲ្យដកចេញ។

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលត្រូវធ្វើរំលស់ ត្រូវបានត្រួតពិនិត្យរកឱនភាពនៃតម្លៃរបស់វា នៅពេលណាដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថា តម្លៃយោងរបស់វានឹងមិនអាចស្របមកវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាតាមចំនួនតម្លៃយោងនៃទ្រព្យនោះលើស។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

តម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបាន គឺជាតម្លៃមួយណាដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ និងតម្លៃប្រើប្រាស់។ ក្នុងការវាយតម្លៃរកឱនភាព ទ្រព្យទាំងឡាយត្រូវបានចាត់ជាក្រុមតូចៗបំផុត ដើម្បីកំណត់ពីលំហូរសាច់ប្រាក់របស់វានីមួយៗ (ឯកតាបង្កើតសាច់ប្រាក់)។

ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាក្នុងរបាយការណ៍លទ្ធផល ក្នុងឆ្នាំដែលវាបានកើតឡើង។ ការកត់ត្រាត្រលប់មកវិញនៃការខាតបង់ ដែលបណ្តាលមកពីការថយចុះតម្លៃត្រូវបានកត់ត្រាក្នុង របាយការណ៍លទ្ធផល ទៅតាមទំហំនៃតម្លៃយោងរបស់ទ្រព្យសកម្ម មិនលើសពីតម្លៃយោងដែលបានកំណត់ តម្លៃរំលស់សុទ្ធនោះ នាំឲ្យពុំមានការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រា។

(ឈ) ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានបង្ហាញតាមតម្លៃដើម ហើយបន្ទាប់មកទៀតត្រូវបានបង្ហាញតាមតម្លៃនៅសល់។ សោហ៊ុយផ្សេងៗដែលបានចំណាយដើម្បីទទួលបានប្រាក់កម្ចី ត្រូវបានកត់ត្រាជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល។

(ណ) អត្ថប្រយោជន៍មូលនិធិសោធនវត្តន៍

ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍ដល់និយោជិត តាមគោលការណ៍មូលនិធិសោធនវត្តន៍។ និយោជិតដែលបានបញ្ចប់រយៈពេល ៣ ខែ ក្នុងការបម្រើការងារ មានសិទ្ធិចូលរួមក្នុងមូលនិធិសោធនវត្តន៍នេះ។

និយោជិតចូលរួមចំណែកចំនួន ៣% នៃប្រាក់បៀវត្សប្រចាំខែរបស់ពួកគេ ហើយក្រុមហ៊ុនចូលរួមចំណែកចំនួន ៣% ។ ការរួមចំណែករបស់ក្រុមហ៊ុន ត្រូវបានកត់ត្រាជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល។

មូលនិធិសោធនវត្តន៍ ចូលរួមចំណែកដោយក្រុមហ៊ុនចំនួន ៣% នៃប្រាក់បៀវត្សប្រចាំខែរបស់និយោជិត នឹងត្រូវបានទូទាត់ជូននិយោជិត នៅពេលដែលពួកគេចូលនិវត្តន៍ លាលប់ពីការងារ ឬត្រូវបញ្ឈប់ពីការងារប្រសិនបើនិយោជិតបានបម្រើការងារនៅក្រុមហ៊ុនក្នុងរយៈពេល ៣ ឆ្នាំ ឬច្រើនជាងនេះ។ ចំនួនដែលនិយោជិតបានរួមចំណែក ត្រូវបាន ក្រុមហ៊ុនទូទាត់ជូនយ៉ាងពេញលេញ ទោះបីជានិយោជិតបម្រើការងារតិចជាង ៣ ឆ្នាំក៏ដោយ។

(ត) អត្ថប្រយោជន៍របស់និយោជិត

ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ
ប្រកាសលេខ 443 ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានតម្រូវអោយក្រុមហ៊ុន ធ្វើការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ទៅឲ្យនិយោជិតដែលមានកិច្ចសន្យាការងារមានថិរវេលាមិនមានកំណត់។ និយោជិតទាំងអស់ដែលបានបម្រើការងារ មុនថ្ងៃ 1 ខែមករា ឆ្នាំ២០១៩ ហើយដែលកំពុងបម្រើការងារ នឹងត្រូវបានទទួលបានការទូទាត់ចំនួន 15 ថ្ងៃ នៃប្រាក់ឈ្នួលមធ្យមនៃឆ្នាំនីមួយៗដែលបានបម្រើការងារ សរុបមិនលើសពី 6 ខែ និងត្រូវបានទទួលជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដូចខាងក្រោមនេះ៖

- ចំនួន 7.5 ថ្ងៃ នៅក្នុងខែមិថុនា នៃឆ្នាំនីមួយៗ
- ចំនួន 7.5 ថ្ងៃ នៅក្នុងខែធ្នូ នៃឆ្នាំនីមួយៗ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ត) អត្ថប្រយោជន៍របស់និយោជិត (ត)

ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ (ត)

ការទូទាត់ប្រាក់បំណាច់អតីតភាពការងារត្រូវបានកត់ត្រាទាំងអស់នៅឆ្នាំ២០១៨ ហើយការទូទាត់ប្រាក់បំណាច់អនាគតភាពការងារ (ចំនួន 15 ថ្ងៃក្នុងមួយឆ្នាំ) សម្រាប់និយោជិតនឹងត្រូវបានកត់ត្រាអំឡុងរយៈពេលបម្រើការងារ។

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញផ្សាយសេចក្តីណែនាំលេខ ០៤២/១៩ ចំពោះការបើករំលឹកប្រាក់បំណាច់អតីតភាពដែលមានមុនឆ្នាំ២០១៩ សម្រាប់សហគ្រាស គ្រឹះស្ថានក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង ដែលស្តីពីការពន្យារពេលក្នុងការទូទាត់ រហូតដល់នៅខែធ្នូ ឆ្នាំ២០២១ វិញ និងផ្លាស់ប្តូរពីការទូទាត់រំលឹកនីមួយៗពី ដប់ប្រាំ (15) ថ្ងៃនៃប្រាក់ឈ្នួលជាមធ្យម ទៅទូទាត់រំលឹកចំនួន 6 ថ្ងៃ ដូចខាងក្រោម៖

- ចំនួន 3 ថ្ងៃនៅខែមិថុនា នៃឆ្នាំនីមួយៗ
- ចំនួន 3 ថ្ងៃនៅខែធ្នូ នៃឆ្នាំនីមួយៗ

សម្រាប់និយោជិតដែលមានកិច្ចសន្យាការងារដែលមានកំណត់ចំរើរវេលា ពួកគេនឹងត្រូវបានប្រាក់បំណាច់នេះយ៉ាងតិចស្មើ 5% នៃប្រាក់ឈ្នួលដែលបានទូទាត់ក្នុងរយៈពេលកិច្ចសន្យា។

ចំពោះកម្មករនិយោជិត ដែលបានលាលែងពីការងារ នឹងមិនទទួលបាននូវប្រាក់រំលឹកអតីតភាពការងារដែលនៅសល់នោះទេ។

(ថ) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល នាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយដែលតម្រូវឲ្យមានលំហូរ ចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ ហើយចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឲ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចនោះទាំងមូល។ សំវិធានធនត្រូវបានកត់ត្រា ទោះបីជាកម្រិតលំហូរចេញនៃកាតព្វកិច្ចណាមួយនៅក្នុងចំណាត់ថ្នាក់កាតព្វកិច្ចដូចគ្នានោះមានចំនួនតូចក៏ដោយ។

(ទ) ពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ

ពន្ធលើប្រាក់ចំណេញ រួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថា ត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តមួយភាគធំនៅកាលបរិច្ឆេទតារាងតុល្យការ និងនិយ័តភាពទាំងឡាយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ទ) ពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ (ត)

ពន្ធពន្យារ ត្រូវបានកំណត់តាមវិធីសាស្ត្រតារាងតុល្យការលើភាពលំអៀងបណ្តោះអាសន្នរវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។ ចំនួនពន្ធពន្យារដែលបានកំណត់នោះ គឺផ្អែកលើលក្ខណៈដែលអាចប្រើប្រាស់បាន ឬអាចកាត់កងបាន នូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលដោយប្រើអត្រាពន្ធកំណត់នៅថ្ងៃតារាងតុល្យការ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានឡើងនូវប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតដែលអនុញ្ញាតឱ្យប្រើប្រាស់កាត់កងជាមួយពន្ធពន្យារនោះបាន។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។

(ធី) ទុនបម្រុងស្របច្បាប់

ដោយអនុលោមទៅតាមលក្ខន្តិកៈ ក្រុមហ៊ុនត្រូវបង្វែរប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទមុន ចំនួន 5% ចូលក្នុងទុនបម្រុង។ ការបង្វែរនេះនឹងបញ្ចប់នៅពេលដែលទុនបម្រុងមានចំនួនស្មើនឹង 10% នៃដើមទុនបានចុះបញ្ជីរបស់ក្រុមហ៊ុន។

(ន) ភាគលាភ

ភាគលាភដែលត្រូវបានប្រកាសនិងអនុម័តដោយភាគទុនិក នៅមុនកាលបរិច្ឆេទរបាយការណ៍ ត្រូវបានទទួលស្គាល់ជាបំណុល និងត្រូវកត់ត្រាដោយដកចេញពីប្រាក់ចំណេញរក្សាទុកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ភាគលាភដែលត្រូវបានប្រកាស និងអនុម័តដោយភាគទុនិក បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ មិនត្រូវបានទទួលស្គាល់ជាបំណុលទេ ប៉ុន្តែត្រូវបង្ហាញនៅក្នុងកំណត់សម្គាល់ស្តីពីព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍ នៅក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ។

(ប) ការទទួលស្គាល់ចំណូល និងចំណាយការប្រាក់

ចំណូលការប្រាក់ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានបង្គរ។ នៅពេលដែលឥណទានមួយត្រូវបានចាត់ថ្នាក់ជាឥណទានមិនដំណើរការ ការកត់ត្រាចំណូលពីការប្រាក់ត្រូវបានព្យួរទុករហូតដល់ពេលដែលក្រុមហ៊ុនបានទទួលសាច់ប្រាក់ជាក់ស្តែង។ ចំណូលពីការប្រាក់ ត្រូវបានធ្វើការគណនាដោយប្រើវិធីសាស្ត្រសមតុល្យថយចុះលើសមតុល្យឥណទានដែលនៅសល់ប្រចាំខែ។

ចំណាយការប្រាក់ ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ ។

(ផ) ចំណូលពីកម្រៃជើងសារ និងចំណូលពីប្រតិបត្តិការផ្សេងៗ

ចំណូលពីថ្លៃប្រតិបត្តិការផ្តល់ប្រាក់កម្ចី គឺត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលកម្ចីត្រូវបានផ្តល់អោយទៅអតិថិជន។ ចំណូលពីថ្លៃប្រតិបត្តិការផ្តល់ប្រាក់កម្ចី ត្រូវបានគណនាដោយប្រើប្រាក់ដើម និងអត្រាថ្លៃ ។

ក្រុមហ៊ុនទទួលបានចំណូលពីការពិន័យពីអតិថិជន សម្រាប់ឥណទានដែលបានបង់យឺតយ៉ាវ។ ចំណូលនេះត្រូវបានទទួលស្គាល់តាមមូលដ្ឋានសាច់ប្រាក់ ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

2. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(៣) ភតិសន្យាប្រតិបត្តិការ

រាល់ភតិសន្យាទាំងឡាយដែលហានិភ័យ និងកម្មសិទ្ធិរបស់ម្ចាស់ទ្រព្យជាសារវន្ត ត្រូវបានរក្សានៅភាគីម្ចាស់ជួល ត្រូវបានទទួលស្គាល់ជាភតិសន្យាប្រតិបត្តិការ។ ថ្លៃឈ្នួលដែលត្រូវទូទាត់លើភតិសន្យាប្រតិបត្តិការត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលតាមវិធីសាស្ត្ររំលស់ថេរទៅតាមចំណេញរបស់ភតិសន្យា។

(ក) ការបង្កតំលេខ

តួរលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្កតំត្រឹមខ្ទង់រាយសម្រាប់ប្រាក់ដុល្លារ និងខ្ទង់ពាន់សម្រាប់ប្រាក់ខ្មែររៀល (“ពាន់រៀល”)។

3. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

ការវិនិច្ឆ័យ ការសន្មត និងការប៉ាន់ស្មាន ត្រូវបានវាយតម្លៃជាប្រចាំ ដោយផ្អែកលើបទពិសោធន៍ និងកត្តាផ្សេងៗទៀតទាំងការរំពឹងទុក នូវព្រឹត្តិការណ៍នាពេលអនាគត ដែលអាចជឿជាក់ថាមានលក្ខណៈសមស្របតាមកាលៈទេសៈ ។ ធនាគារធ្វើការវិនិច្ឆ័យ សន្មត និងប៉ាន់ស្មាន ពាក់ព័ន្ធនឹងអនាគត។ បើគិតតាមនិយមន័យលទ្ធផលបានពីការប៉ាន់ស្មានគណនេយ្យ គឺកម្រស្មើទៅនឹងលទ្ធផលជាក់ស្តែងណាស់ ។ ការវិនិច្ឆ័យ ការសន្មត និងការប៉ាន់ស្មានដែលមានហានិភ័យខ្ពស់ ក្នុងការបង្កឲ្យមាននូវការកែតម្រូវជាសារវន្តនូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងរយៈពេលការិយបរិច្ឆេទបន្ទាប់ មានបង្ហាញដូចខាងក្រោម ។

3.1 ប្រភពសំខាន់ៗនៃការប៉ាន់ស្មានមិនច្បាស់លាស់

(i) សំវិធានធនសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ

ក្រុមហ៊ុនតម្រូវឲ្យអនុវត្តតាមច្បាប់ នៃការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធនលើអ៊ុយកែរមិន ដោយយោងតាមប្រកាសលេខ ធ7-017-344 ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ធ7-018-001 ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។ ធនាគារជាតិនៃកម្ពុជា តម្រូវឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុធ្វើការចាត់ថ្នាក់ឥណទានរបស់ខ្លួនជាប្រាំថ្នាក់ ហើយសំវិធានធនជាក់លាក់អប្បបរមាតាមច្បាប់ ត្រូវបានធ្វើឡើងតាមចំណាត់ថ្នាក់នេះ។ ចំនួនពិតប្រាកដអាចមានភាពខុសគ្នាយ៉ាងខ្លាំងពីចំនួនទឹកប្រាក់ដែលបានកត់ត្រានៅពេលមាត្រីការណ៍ដែលមិនបានរំពឹងទុក ឬនៅពេលដែលចំនួនសង្ស័យអាចត្រូវបានត្រលប់មកវិញតាមរយៈការលក់វត្ថុបញ្ចាំ។

(ii) ពន្ធ

ប្រព័ន្ធពន្ធដារនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈច្រើនប្រភេទ និងជាបញ្ញត្តិមានការផ្លាស់ប្តូរញឹកញាប់ ដែលជាទូទៅមានភាពមិនច្បាស់លាស់ មានភាពផ្ទុយគ្នា និងអាស្រ័យទៅលើការ បកស្រាយ ។ ជាទូទៅយុត្តាធិការ និងអាជ្ញាធរពន្ធភាគច្រើន តែងតែមានការបកស្រាយផ្សេងៗពីគ្នា។ ពន្ធ គឺត្រូវស្ថិតក្រោមការត្រួតពិនិត្យ និងការអង្កេតដោយអាជ្ញាធរ ដែលបានផ្តល់សិទ្ធិដោយច្បាប់ក្នុងការ ដាក់ពិន័យ ដាក់ទណ្ឌកម្ម និងបង់ការប្រាក់ ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

3. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ (ត)

3.1 ប្រភពសំខាន់ៗនៃការប៉ាន់ស្មានមិនច្បាស់លាស់ (ត)

(iii) ពន្ធ (ត)

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធយ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុន។ អ្នកគ្រប់គ្រងជឿជាក់ថា ពួកគេមានការយល់ដឹងពីបទបញ្ញត្តិពន្ធដែលពាក់ព័ន្ធ និងបានធ្វើសំវិធានធន ដែលមានលក្ខណៈ គ្រប់គ្រាន់ ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែអាជ្ញាធរជាប់ពាក់ព័ន្ធ អាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ។

3.2 ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលការណ៍គណនេយ្យ

ពុំមានការវិនិច្ឆ័យសំខាន់ៗ ត្រូវបានធ្វើឡើងដោយគណៈគ្រប់គ្រង ចំពោះការអនុវត្តន៍គោលការណ៍គណនេយ្យរបស់ក្រុមហ៊ុន ដែលនាំឲ្យមានភាពប៉ះពាល់ជាសារវន្ត លើចំនួនដែលបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ក្រៅពីការប៉ាន់ស្មានទាំងឡាយដែលបានរៀបរាប់ខាងលើ។

4. សាច់ប្រាក់ក្នុងដៃ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទីស្នាក់ការកណ្តាល	10,840	43,555	1,164	4,699
សាខាផ្សេងៗ	19,532	78,480	9,124	36,834
	30,372	122,035	10,288	41,533

ចំនួនខាងលើ ត្រូវបានធ្វើការវិភាគតាមរូបិយប័ណ្ណដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	22,504	90,421	9,202	37,150
ប្រាក់រៀល	7,868	31,614	1,086	4,383
	30,372	122,035	10,288	41,533

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

5. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់តម្កល់ (*)	254,765	1,023,646	254,765	1,028,486
គណនីចរន្ត	1,540	6,187	1,200	4,845
	256,305	1,029,833	255,965	1,033,331

(*) ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០៦-២០១៩ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការផ្តល់អាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានតម្រូវឲ្យធនាគារទាំងឡាយតម្កល់ប្រាក់ចំនួន ៥% នៃដើមទុនបានចុះបញ្ជី ជាប្រាក់តម្កល់ធានាលើដើមទុន នៅធនាគារជាតិនៃកម្ពុជា។

ប្រាក់តម្កល់ធានាលើដើមទុនរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ទទួលបានការប្រាក់តាមអត្រា ០.៦២% (២០១៧: ០.៣៦%) ក្នុងមួយឆ្នាំ។

6. សមតុល្យនៅធនាគារនានា

	នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	457,243	1,837,202	406,804	1,642,268
គណនីសន្សំ	909,142	3,652,933	663,951	2,680,370
	1,366,385	5,490,135	1,070,755	4,322,638
សំវិធានធនលើសមតុល្យនៅធនាគារនានា	(13,664)	(54,902)	-	-
	1,352,721	5,435,233	1,070,755	4,322,638

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

6. សមតុល្យនៅធនាគារនានា (ត)

សមតុល្យនៅធនាគារនានា ត្រូវបានធ្វើការវិភាគដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2018		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ក) តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	1,176,245	4,726,152	1,070,755	4,322,638
ប្រាក់រៀល	190,140	763,983	-	-
	<u>1,366,385</u>	<u>5,490,135</u>	<u>1,070,755</u>	<u>4,322,638</u>
(ខ) តាមកាលកំណត់៖				
ក្នុងរយៈពេល 1 ខែ	<u>1,366,385</u>	<u>5,490,135</u>	<u>1,070,755</u>	<u>4,322,638</u>
(គ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)				
គណនីចរន្ត	សូន្យ		សូន្យ	
គណនីសន្សំ	0.015%-0.75%		0.015%-0.75%	

7. ឥណទានផ្តល់ដល់អតិថិជន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2018		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានឯកត្តជន	18,108,746	72,760,941	14,765,524	59,608,420
ឥណទានជាក្រុម	<u>412,424</u>	<u>1,657,120</u>	<u>365,988</u>	<u>1,477,494</u>
ឥណទានផ្តល់ដល់អតិថិជន-ដុល	<u>18,521,170</u>	<u>74,418,061</u>	<u>15,131,512</u>	<u>61,085,914</u>
សំវិធានធនឥណទានអាក្រក់ និងសង្ស័យ៖				
ជាក់លាក់	(68,167)	(273,895)	(77,471)	(312,750)
ទូទៅ	<u>(184,052)</u>	<u>(739,521)</u>	<u>(46,208)</u>	<u>(186,542)</u>
	<u>(252,219)</u>	<u>(1,013,416)</u>	<u>(123,679)</u>	<u>(499,292)</u>
ឥណទានផ្តល់ដល់អតិថិជន-សុទ្ធ	<u>18,268,951</u>	<u>73,404,645</u>	<u>15,007,833</u>	<u>60,586,622</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

7. ឥណទានផ្តល់ដល់អតិថិជន (ត)

បម្រែបម្រួលនៃសំវិធានធនសម្រាប់ឥណទានអាក្រក់ និងសង្ស័យមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	123,679	499,292	97,935	395,364
ការបន្ថែមក្នុងឆ្នាំ	193,528	777,596	41,056	165,743
ការលុបចេញពីបញ្ជីក្នុងការិយបរិច្ឆេទ	(64,988)	(261,122)	(15,312)	(61,815)
លំអៀងពីការប្តូររូបិយប័ណ្ណ	-	(2,350)	-	-
នាថ្ងៃទី៣១ ខែធ្នូ	252,219	1,013,416	123,679	499,292

ឥណទានផ្តល់ដល់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ក) តាមកាលកំណត់៖				
ក្នុងរយៈពេល១ខែ	23,946	96,216	36,471	147,233
ពី ១ខែ ទៅ ៣ខែ	70,283	282,397	59,949	242,014
ពី ៣ខែ ទៅ ១២ខែ	1,254,069	5,038,850	1,083,962	4,375,955
លើសពី ១២ខែ	17,172,872	69,000,598	13,951,130	56,320,712
	18,521,170	74,418,061	15,131,512	61,085,914
(ខ) តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	18,167,604	72,997,433	15,131,512	61,085,914
ប្រាក់រៀល	353,566	1,420,628	-	-
	18,521,170	74,418,061	15,131,512	61,085,914

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ ធ៧-០១៦-៣៣៤ ស្តីពីការផ្តល់ឥណទានជារូបិយវត្ថុជាតិ (រៀល) របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលតម្រូវឲ្យគ្រប់គ្រឹះស្ថានទាំងអស់ត្រូវមានឥណទានជារូបិយវត្ថុជាតិ យ៉ាងតិច ១០% នៃសំណុំឥណទានសរុប។ ក្រុមហ៊ុនត្រូវអនុវត្តឲ្យបានពេញលេញយ៉ាងយូរ ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

7. ឥណទានផ្តល់ដល់អតិថិជន (ត)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(គ) តាមផ្នែកសេដ្ឋកិច្ច:				
សំណង់	6,800,018	27,322,472	4,938,038	19,934,859
កសិកម្ម	2,939,372	11,810,397	2,302,924	9,296,904
ការដឹកជញ្ជូន	2,223,350	8,933,420	2,345,757	9,469,821
ពាណិជ្ជកម្ម និងជំនួញ	2,159,948	8,678,670	1,806,914	7,294,512
សេវាកម្ម	1,994,504	8,013,917	1,747,498	7,054,649
លក្ខណៈគ្រួសារ	341,954	1,373,971	372,605	1,504,206
ឥណទានសម្រាប់បុគ្គលិក	114,134	458,590	135,618	547,490
ផ្សេងៗ	1,947,890	7,826,624	1,482,158	5,983,473
	<u>18,521,170</u>	<u>74,418,061</u>	<u>15,131,512</u>	<u>61,085,914</u>
(ឃ) តាមនិវាសនដ្ឋាន:				
និវាសនជន	<u>18,521,170</u>	<u>74,418,061</u>	<u>15,131,512</u>	<u>61,085,914</u>
(ង) តាមទំនាក់ទំនងសម្ព័ន្ធភ្នាល:				
ឥណទានសម្រាប់បុគ្គលិក	114,134	458,591	135,618	547,490
អតិថិជនខាងក្រៅ	<u>18,407,036</u>	<u>73,959,470</u>	<u>14,995,894</u>	<u>60,538,424</u>
	<u>18,521,170</u>	<u>74,418,061</u>	<u>15,131,512</u>	<u>61,085,914</u>
(ច) តាមតំបន់				
ទីស្នាក់ការកណ្តាល	697,191	2,801,313	1,472,185	5,943,211
សាខានានា	<u>17,823,979</u>	<u>71,616,748</u>	<u>13,659,372</u>	<u>55,142,703</u>
	<u>18,521,170</u>	<u>74,418,061</u>	<u>15,131,512</u>	<u>61,085,914</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

7. ឥណទានផ្តល់ដល់អតិថិជន (ត)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ឆ) តាមចំណាត់ថ្នាក់ឥណទាន:				
ឥណទានស្តង់ដារ				
មានការធានា	17,984,664	72,262,380	14,500,994	58,540,515
ពុំមានការធានា	420,516	1,689,633	506,839	2,046,108
ឥណទានឃ្លាំមើល				
មានការធានា	21,054	84,595	-	-
ពុំមានការធានា	812	3,263	-	-
ឥណទានក្រោមស្តង់ដារ				
មានការធានា	11,913	47,866	32,107	129,614
ពុំមានការធានា	1,069	4,295	-	-
ឥណទានសង្ស័យ				
មានការធានា	32,430	130,304	24,731	99,840
ពុំមានការធានា	27	108	-	-
ឥណទានបាត់បង់				
មានការធានា	44,937	180,558	59,275	239,294
ពុំមានការធានា	3,748	15,059	7,566	30,543
	<u>18,521,170</u>	<u>74,418,061</u>	<u>15,131,512</u>	<u>61,085,914</u>

ឥណទានមានការធានា គឺជាឥណទានដែលមានទ្រព្យបញ្ចាំជា ប្លង់រឹង និងប្លង់ទន់។ ប្លង់ទន់មិនត្រូវបានចុះបញ្ជីដោយមន្ទីរសុរិយោដី។ ឥណទានពុំមានការធានា គឺជាឥណទានដែលពុំមានទ្រព្យបញ្ចាំ។

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧
(ជ) តាមប្រភេទការប្រាក់ (ក្នុងមួយឆ្នាំ)		
ឥណទានជាក្រុម	18.00 % - 36.00 %	18.00 % - 36.00 %
ឥណទានឯកត្តជន	16.20 % - 33.60 %	16.20 % - 33.60 %
ឥណទានសម្រាប់បុគ្គលិក	15.60 %	15.60 %

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

7. ឥណទានផ្តល់ដល់អតិថិជន (ត)

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ធ៧-០១៧-១០៩ ស្តីពីការកំណត់ពិធានអត្រាការប្រាក់ឥណទាន ដែលតម្រូវឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទកំណត់អត្រាការប្រាក់មិនឲ្យលើសពី ១៨% ក្នុងមួយឆ្នាំ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ សម្រាប់គ្រប់ឥណទានថ្មី ឥណទានរៀបចំឡើងវិញ និង ឥណទានសងឡើងវិញ។

អត្រាការប្រាក់ ដែលខ្ពស់ជាងកម្រិតអតិបរមានៃអត្រាការប្រាក់តាមផ្លូវច្បាប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ បង្ហាញពីអត្រាការប្រាក់នៃការដកឥណទាន មុនថ្ងៃដាក់ឲ្យ ប្រើប្រាស់បទបញ្ញត្តិថ្មីនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។

8. មូលធនវិនិយោគ

ការវិនិយោគនេះតំណាងឲ្យការវិនិយោគទៅក្នុង Credit Bureau Holding (Cambodia) Ltd (ហៅកាត់ថា "CBH") តាមរយៈសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា។ CBH គឺជាភាគទុនិកមួយរបស់ Credit Bureau (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនដែលដំណើរការនាំមុខគេខាងផ្នែកផ្តល់ព័ត៌មានឧបករណ៍វិភាគ និងផ្តល់សេវាកម្មផ្នែកទិន្នន័យឥណទានជូនដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកប្រើប្រាស់ផ្សេងៗក្នុង ព្រះរាជាណាចក្រកម្ពុជា។

9. ទ្រព្យសកម្មផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់ត្រូវទទួល	185,128	743,844	152,477	615,550
ការប្រាក់រៀបចំទុក	(9,514)	(38,227)	(15,016)	(60,620)
ការប្រាក់សុទ្ធត្រូវទទួល	175,614	705,617	137,461	554,930
បញ្ញើសុវត្ថិភាព (ក)	200,000	803,600	200,000	807,400
ការបង់មុន និងប្រាក់កក់លើការជួល	54,623	219,475	48,820	197,086
ប្រាក់តម្កល់ក្នុងភាគហ៊ុនរបស់ក្រុមហ៊ុន Consorzio Eimos S.C (ខ)	6,553	26,330	6,553	26,454
ផ្សេងៗ	5,307	21,324	7,582	30,607
	442,097	1,776,346	400,416	1,616,477

(ក) សមតុល្យនេះតំណាងឲ្យបញ្ញើសុវត្ថិភាពជាមួយក្រុមហ៊ុន Chailease International Financial Service Co., Ltd. សរុបចំនួន 200,000 ដុល្លារអាមេរិក ដែលតំណាងឲ្យ 20% នៃឥណទានរយៈពេល ដែលទទួលបាន។ បញ្ញើសុវត្ថិភាពបានទទួល ការប្រាក់ថេរចំនួន 1.20% ក្នុង១ឆ្នាំ និងមានរយៈពេល 27 ខែ គិតចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ “ម៉ាកស៊ីម៉ា” ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

9. ប្រព្រឹត្តិការណ៍ផ្សេងៗ (ត)

(ខ) ដោយអនុវត្តតាមកិច្ចព្រមព្រៀងខ្ចីប្រាក់ពីក្រុមហ៊ុន Consorzio Etimos S.C. ក្រុមហ៊ុនត្រូវបានតម្រូវឱ្យទិញភាគហ៊ុនមួយចំនួនរបស់ក្រុមហ៊ុន Consorzio Etimos S.C. ដូចបានបង្ហាញនៅកិច្ចព្រមព្រៀង គឺមានតម្លៃ 258 អឺរ ក្នុងមួយភាគហ៊ុន ជាមួយនឹងតម្លៃសរុប 4,386 អឺរ (ស្មើនឹង 6,553 ដុល្លារអាមេរិក)។ កិច្ចព្រមព្រៀងនេះ គឺអនុវត្តតាមតម្រូវការរបស់ក្រុមហ៊ុន Consorzio Etimos S.C. ហើយចំនួនដែលបានទិញ គឺជាប្រាក់បញ្ញើដែលត្រូវសងត្រលប់មកវិញនៅកាលកំណត់របស់ឥណទាន ឬនៅពេលក្រុមហ៊ុនសងឥណទានត្រលប់ទៅវិញអស់។ ទោះបីជាឥណទានត្រូវបានសងអស់ ក្រុមហ៊ុនពុំទាន់បានដកប្រាក់បញ្ញើត្រលប់មកវិញនៅឡើយទេ ដើម្បីរក្សាទំនាក់ទំនងជាមួយអ្នកផ្តល់កម្ចីនៅបរទេស។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨**

10. ទ្រព្យ និងបរិក្ខារ

	ការជួសជុល កែលំអអគារ	បរិក្ខារការិយាល័យ	កុំព្យូទ័រ និង សម្ភារៈ ព័ត៌មានវិទ្យា	គ្រឿងសង្ហារឹម និង គ្រឿងបំពាក់	យានយន្ត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨						
តម្លៃដើម						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	35,290	23,834	45,768	24,898	45,432	175,222
ការទិញបន្ថែម	5,246	6,683	17,204	3,194	47,400	79,727
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	40,536	30,517	62,972	28,092	92,832	254,949
ដកៈ រំលស់បង្គរ						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	14,604	13,672	36,247	16,629	40,228	121,381
រំលស់ក្នុងការិយបរិច្ឆេទ	6,918	4,204	13,013	2,873	13,151	40,158
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	21,522	17,876	49,260	19,502	53,379	161,539
តម្លៃយោង						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	19,014	12,641	13,712	8,590	39,453	93,410
សមតុល្យជាពាន់រៀល	76,398	50,792	55,095	34,515	158,522	375,321

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨**

10. ទ្រព្យ និងបរិក្ខារ (ត)

	ការរួសរាយ កែលម្អអគារ	បរិក្ខារការិយាល័យ	កុំព្យូទ័រ និង សម្ភារៈ ព័ត៌មានវិទ្យា	គ្រឿងសង្ហារឹម និង គ្រឿងបំពាក់	យានយន្ត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្រាប់កាលបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧						
តម្លៃដើម						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	22,372	20,335	37,573	21,880	45,432	147,592
ការទិញបន្ថែម	19,578	3,499	11,718	5,462	-	40,257
ការលក់ចេញ	(6,660)	-	(3,523)	(2,444)	-	(12,627)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	35,290	23,834	45,768	24,898	45,432	175,222
ដកៈ រំលស់បង្គរ						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	10,203	10,286	30,150	16,134	38,493	105,267
រំលស់ក្នុងកាលបរិច្ឆេទ	8,232	3,386	9,538	2,770	1,735	25,661
ការលក់ចេញ	(3,831)	-	(3,441)	(2,275)	-	(9,547)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	14,604	13,672	36,247	16,629	40,228	121,381
តម្លៃយោង						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	20,686	10,162	9,521	8,269	5,204	53,841
សមតុល្យជាពាន់រៀល	83,509	41,024	38,436	33,382	21,009	217,356

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

11. ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ	
	ឆ្នាំ 2018	ឆ្នាំ 2017
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃដើម		
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	-	-
ការទិញបន្ថែម	42,900	-
នាថ្ងៃទី៣១ ខែធ្នូ	42,900	-
ដកៈរំលស់បង្គរ		
នាថ្ងៃទី១ ខែមករា	-	-
រំលស់ក្នុងកាលបរិច្ឆេទ	21,450	-
នាថ្ងៃទី៣១ ខែធ្នូ	21,450	-
តម្លៃយោង		
នាថ្ងៃទី៣១ ខែធ្នូ	21,450	-
សមតុល្យជាពាន់រៀល	86,186	-

12. ទឹកប្រាក់ជំពាក់ភាគទុនិក

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចីពីភាគទុនិក				
ក្រុមហ៊ុន Gojo & Company, Inc.	4,897,351	19,677,556	3,000,000	12,111,000
លោកស្រី ស្រែង ស៊ីវឆែង	150,000	602,700	250,000	1,009,250
លោក អន ប៊ុនហាក់	-	-	200,000	807,400
លោក ប៉ា ប៊ុណ្ណារិទ្ធី	10,000	40,180	30,000	121,110
	5,057,351	20,320,436	3,480,000	14,048,760

គ្រឹះស្ថានហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

12. ទឹកប្រាក់ជំពាក់ភាគទុនិក (ត)

ទឹកប្រាក់ខាងលើត្រូវបានវិភាគដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ក) តាមកាលកំណត់៖				
ក្នុងរយៈពេល១ខែ	-	-	-	-
ពី ១ខែ ទៅ ៣ខែ	-	-	-	-
ពី ៣ខែ ទៅ ១២ខែ	1,057,351	4,248,436	3,480,000	14,048,760
ពី ១ឆ្នាំ ទៅ ៥ឆ្នាំ	4,000,000	16,072,000	-	-
	5,057,351	20,320,436	3,480,000	14,048,760
(ខ) តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	5,057,351	20,320,436	3,480,000	14,048,760
(គ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖				
	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
ប្រាក់ដុល្លារអាមេរិក	8.00%-10.00%		8.00%-10.00%	

13. ប្រាក់កម្ចី

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
Oikocredit	3,022,220	12,143,280	1,444,440	5,831,204
Luxembourg Microfinance and Development Fund SICAV	1,300,000	5,223,400	300,000	1,211,100
Chailease International Financial Service	975,000	3,917,550	875,000	3,532,375
SME Finance B.V.	665,619	2,674,457	1,168,507	4,717,263
ធនាគារ វឌ្ឍនៈ ភីអិលស៊ី	637,408	2,561,106	198,874	802,854
ធនាគារ អេស៊ីលីដា ភីអិលស៊ី	100,000	401,800	390,000	1,574,430
KIVA Microfunds	9,455	37,990	88,274	356,362
ធនាគារ ភ្នំពេញពាណិជ្ជ	-	-	398,806	1,609,980
	6,709,702	26,959,583	4,863,901	19,635,568

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

13. ប្រាក់កម្ចី (ត)

ប្រាក់កម្ចីខាងលើ ត្រូវបានវិភាគបន្ថែមដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ក) តាមកាលកំណត់:				
ក្នុងរយៈពេល ១ខែ	300,000	1,205,400	-	-
ពី ១ ខែ ទៅ ៣ខែ	-	-	488,806	1,973,310
ពី ៣ខែ ទៅ ១២ខែ	706,675	2,839,420	188,274	760,062
ពី ១ ឆ្នាំ ទៅ ៥ឆ្នាំ	5,703,027	22,914,763	4,186,821	16,902,196
	<u>6,709,702</u>	<u>26,959,583</u>	<u>4,863,901</u>	<u>19,635,568</u>
(ខ) តាមរូបិយប័ណ្ណ:				
ប្រាក់ដុល្លារអាមេរិក	5,546,323	22,285,126	3,695,394	14,918,305
ប្រាក់រៀល	497,760	2,000,000	-	-
ប្រាក់អឺរ៉ូ	665,619	2,674,457	1,168,507	4,717,263
	<u>6,709,702</u>	<u>26,959,583</u>	<u>4,863,901</u>	<u>19,635,568</u>
(គ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ):				
ប្រាក់ដុល្លារអាមេរិក	6.90%-11.05%		7.20%-11.05%	
ប្រាក់រៀល	9%		-	
ប្រាក់អឺរ៉ូ	6.25%		6.25%	

គ្រឹះស្ថានហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

14. អត្ថប្រយោជន៍មូលនិធិសោធនវត្តន៍

បម្រែបម្រួលអត្ថប្រយោជន៍មូលនិធិសោធនវត្តន៍ មានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមការិយបរិច្ឆេទ	127,666	515,388	92,873	374,928
ការទូទាត់សងក្នុងការិយបរិច្ឆេទ	(152,309)	(611,978)	(4,007)	(16,176)
វិភាគទានពីក្រុមហ៊ុនក្នុងការិយបរិច្ឆេទ	3,823	15,361	18,622	75,177
វិភាគទានពីបុគ្គលិកក្នុងការិយបរិច្ឆេទ	20,820	83,655	20,178	81,459
លំអៀងពីការប្តូររូបិយប័ណ្ណ	-	76	-	-
នាការិយបរិច្ឆេទបញ្ចប់	-	-	127,666	515,388

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ក្រុមប្រឹក្សាភិបាលបានសម្រេចបញ្ឈប់ផ្តល់ជូននិយោជិត នូវអត្ថប្រយោជន៍មូលនិធិសោធនវត្តន៍ និងបានទូទាត់ចំនួនទឹកប្រាក់ដែលនៅសល់ទាំងអស់ទៅឲ្យនិយោជិតដែលត្រូវទទួលបាន។

15. អត្ថប្រយោជន៍របស់និយោជិត

នេះគឺជាការបង្ហាញពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ដែលត្រូវធ្វើឡើងដោយក្រុមហ៊ុន យោងទៅតាមប្រកាសស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមការិយបរិច្ឆេទ	-	-	-	-
បន្ថែមនៅក្នុងការិយបរិច្ឆេទ	58,079	233,361	-	-
ការបង់ប្រាក់នៅក្នុងក្នុងការិយបរិច្ឆេទ	-	-	-	-
នាការិយបរិច្ឆេទបញ្ចប់	58,079	233,361	-	-

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

16. ចំណូលផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់ត្រូវទូទាត់	140,990	566,498	103,776	418,944
ពន្ធត្រូវបង់	24,514	98,497	19,147	77,296
កម្រៃវិជ្ជាជីវៈបង្ក	23,688	95,178	30,479	123,044
ធានារ៉ាប់រងបុគ្គលិក	5,321	21,380	5,321	21,481
ផ្សេងៗ	65,665	263,843	33,422	134,923
	260,178	1,045,396	192,145	775,688

17. ពន្ធលើប្រាក់ចំណេញ

(ក) ពន្ធពន្យារជាទ្រព្យសកម្ម

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធពន្យារជាទ្រព្យសកម្ម	34,564	138,878	58,631	236,693

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម មានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនាដើមការិយបរិច្ឆេទ	58,631	236,693	49,717	200,708
បញ្ចូលក្នុងរបាយការណ៍លទ្ធផល	(24,067)	(96,701)	8,914	35,985
លំអៀងពីការប្តូររូបិយប័ណ្ណ	-	(1,114)	-	-
សមតុល្យនាការិយបរិច្ឆេទបញ្ចប់	34,564	138,878	58,631	236,693

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

17. ពន្ធលើប្រាក់ចំណេញ

(ក) ពន្ធពន្យារជាទ្រព្យសកម្ម (ត)

ពន្ធពន្យារជាទ្រព្យសកម្ម បានមកពីសមាសធាតុដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2018		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យ និងបរិក្ខារ	276	1,109	648	2,616
សំវិធានធនលើហ្វាស៊ីលីពីធីតណាទាន	40,194	161,499	9,884	39,902
ខាត/ចំណេញលើការប្តូរប្រាក់ដែលមិនទាន់ទទួលស្គាល់	(5,906)	(23,730)	32,796	132,397
ទឹកប្រាក់ត្រូវទូទាត់ទៅកាន់សម្ព័ន្ធហិរញ្ញវត្ថុ	-	-	15,303	61,778
	34,564	138,878	58,631	236,693

(ខ) បំណុលពន្ធលើប្រាក់ចំណេញ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2018		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនាដើមការិយបរិច្ឆេទ	164,844	665,475	136,080	549,355
ចំណាយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	132,288	531,533	196,377	792,774
ពន្ធដែលបានបង់	(204,304)	(820,893)	(167,613)	(676,654)
លំអៀងពីការប្តូររូបិយប័ណ្ណ	-	(3,132)	-	-
សមតុល្យនាការិយបរិច្ឆេទបញ្ចប់	92,828	372,983	164,844	665,475

(គ) ចំណាយពន្ធលើប្រាក់ចំណេញ

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2018		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	132,288	531,533	196,377	792,774
ពន្ធពន្យារ	24,067	96,701	(8,914)	(35,985)
ចំណាយពន្ធលើប្រាក់ចំណេញ	156,355	628,234	187,463	756,789

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

17. ពន្ធលើប្រាក់ចំណេញ (ត)

(គ) ចំណាយពន្ធលើប្រាក់ចំណេញ (ត)

ការផ្ទៀងផ្ទាត់ចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ មានដូចខាងក្រោម៖

	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញមុនដកពន្ធ	548,733	2,204,809	712,824	2,877,671
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធជា				
ផ្លូវការ	109,747	440,963	142,564	575,531
ចំណាយមិនអាចកាត់កងបាន	38,358	154,122	44,899	181,258
សំវិធានធនលើសពីការិយបរិច្ឆេទមុន	8,250	33,149	-	-
ចំណាយពន្ធលើប្រាក់ចំណេញ	156,355	628,234	187,463	756,789
ពន្ធអប្បបរមា 1%	33,414	134,257	27,570	111,300

អនុលោមតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណេញតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាតាមអត្រា 1% នៃចំណូលដុល ដោយយកចំនួនណាដែលធំជាងគេ។

18. ដើមទុន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគហ៊ុនបានចុះបញ្ជីបែងចែក និងបង់គ្រប់				
ចំនួន 509,529 ហ៊ុន (2017: 509,529)				
មានតម្លៃ 10 ដុល្លារអាមេរិក ក្នុង 1 ហ៊ុន	5,095,290	20,472,875	5,095,290	20,569,686

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

18. ដើមទុន (ត)

ព័ត៌មានលម្អិតអំពីការកាន់កាប់ភាគហ៊ុនមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧		
	%នៃភាគហ៊ុន	ចំនួន	ដុល្លារអាមេរិក	%នៃភាគហ៊ុន	ចំនួន	ដុល្លារអាមេរិក
	កាន់កាប់	ភាគហ៊ុន		កាន់កាប់	ភាគហ៊ុន	
ក្រុមហ៊ុន Gojo & Company, Inc.	61.63%	314,029	3,140,290	61.63%	314,029	3,140,290
លោក អន ប៊ុនហាក់	19.63%	100,000	1,000,000	19.63%	100,000	1,000,000
លោកស្រី ស្រីង ស៊ីវឆេង	8.44%	43,000	430,000	8.44%	43,000	430,000
លោកស្រី សារុន វិធីវត្ត	8.24%	42,000	420,000	8.24%	42,000	420,000
លោក ជេត ច័ន្ទប្រសើរ	1.08%	5,500	55,000	1.08%	5,500	55,000
លោក ប៉ា ប៉ុណ្ណារិទ្ធី	0.86%	4,385	43,850	0.86%	4,385	43,850
លោក ប៉ា ប៉ុណ្ណារិទ្ធី (អ្នកតំណាងបុគ្គលិក)	0.12%	615	6,150	0.12%	615	6,150
	100%	509,529	5,095,290	100%	509,529	5,095,290

19. បុព្វលាភភាគហ៊ុន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក
នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ (ក)	51,500	121,025	51,500	121,025
នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ (ខ)	176,000	574,992	176,000	574,992
នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ (គ)	202,029	842,157	202,029	842,157
	429,529	1,538,174	429,529	1,538,174

(ក) នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាល បានសម្រេចបង្កើនចំនួនដើមទុន របស់ក្រុមហ៊ុនពី ចំនួន 80,000 ភាគហ៊ុនទៅ 131,500 ភាគហ៊ុន ដែលភាគហ៊ុនថ្មីចំនួន 51,500 ភាគហ៊ុន ដែលមានតម្លៃស្មើនឹង 12.35 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ភាគហ៊ុន ដែលមានតម្លៃចំនួន 2.35 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន ត្រូវបាន ទទួលស្គាល់ជាបុព្វលាភភាគហ៊ុន។ ការបង្កើនចំនួនដើមទុន នេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

19. បុព្វលាភភាគហ៊ុន (ត)

(ខ) នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ ក្រុមប្រឹក្សាភិបាលបានសម្រេចបង្កើនដើមទុនពីចំនួន 131,500 ភាគហ៊ុន ទៅ 307,500 ភាគហ៊ុន ដោយការបោះផ្សាយភាគហ៊ុនបន្ថែមចំនួន 176,600 ភាគហ៊ុន ដែលមានតម្លៃស្មើនឹង 13.267 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ភាគហ៊ុន ដែលមានតម្លៃលើស ចំនួន 3.267 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន ត្រូវបានទទួលស្គាល់ជា បុព្វលាភភាគហ៊ុន។ ការបង្កើនចំនួនដើមទុន នេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥។

(គ) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ក្រុមប្រឹក្សាភិបាលបានសម្រេចបង្កើនដើមទុនពីចំនួន 307,500 ភាគហ៊ុន ទៅ 509,290 ភាគហ៊ុន ដោយការបោះផ្សាយភាគហ៊ុនបន្ថែមចំនួន 201,790 ភាគហ៊ុន ដែលមានតម្លៃស្មើនឹង 14.16 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន និងភាគហ៊ុនចំនួន 43,000 មានតម្លៃស្មើនឹង 14.20 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ភាគហ៊ុនដែលមានតម្លៃលើសចំនួន 4.159974 ដុល្លារអាមេរិក និង4.20 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន ត្រូវបានទទួលស្គាល់ ជាបុព្វលាភភាគហ៊ុន។ ការបង្កើនចំនួនដើមទុន នេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។

20. ចំណូលពីការប្រាក់

	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន	3,052,734	12,265,885	2,530,430	10,215,346
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា និង ធនាគារនានា	5,864	23,562	4,174	16,850
	<u>3,058,598</u>	<u>12,289,447</u>	<u>2,534,604</u>	<u>10,232,196</u>

21. ចំណាយលើការប្រាក់

	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចី	467,579	1,878,733	329,410	1,329,828
ទឹកប្រាក់ជំពាក់ភាគទុនិក	423,576	1,701,928	113,016	456,246
	<u>891,155</u>	<u>3,580,661</u>	<u>442,426</u>	<u>1,786,074</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

22. ចំណូលពីកម្រៃជួលសារ

	សម្រាប់កាលបរិច្ឆេទដែលបាន បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់កាលបរិច្ឆេទដែលបាន បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃប្រតិបត្តិការផ្តល់ប្រាក់កម្ចី	267,308	1,074,044	205,815	830,875
កម្រៃជួលសារពី CBC	15,492	62,246	16,535	66,752
	282,800	1,136,290	222,350	897,627

23. ចំណាយផ្នែកបុគ្គលិក

	សម្រាប់កាលបរិច្ឆេទដែលបាន បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់កាលបរិច្ឆេទដែលបាន បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស និង ប្រាក់រង្វាន់	968,060	3,889,665	874,011	3,528,383
ការទូទាត់ប្រាក់អតីតភាពការងារ	58,079	233,361	-	-
ធានារ៉ាប់រង	18,331	73,654	5,552	22,413
សម្ភារៈ និងការធ្វើដំណើរសម្រាប់បុគ្គលិក	10,332	41,514	14,812	59,796
ថ្លៃហ្វឹកហ្វឺនបុគ្គលិក	4,712	18,933	3,945	15,926
អត្ថប្រយោជន៍មូលនិធិសោធនវត្តន៍	3,823	15,361	18,622	75,177
	1,063,337	4,272,488	916,942	3,701,695

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

24. ចំណាយប្រតិបត្តិការ

	សម្រាប់កាលបរិច្ឆេទដែលបាន បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		សម្រាប់កាលបរិច្ឆេទដែលបាន បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃឈ្នួលវិជ្ជាជីវៈ	199,981	803,524	122,687	495,287
ការជួលការិយាល័យ	182,493	733,257	167,846	677,594
ខាតលើការប្តូរប្រាក់ដែលមិនទាន់ទទួលស្គាល់	79,128	317,936	198,285	800,477
ពន្ធកាត់ទុក	40,092	161,090	34,736	140,229
សមាជិកភាព	23,741	95,391	18,483	74,616
កម្រៃអាជ្ញាប័ណ្ណ	17,453	70,126	16,417	66,275
ចំណីអាហារ និងកំសាន្ត	13,978	56,164	11,409	46,058
ទឹកភ្លើង	12,361	49,666	11,173	45,105
សម្ភារៈការិយាល័យ និងបរិក្ខារ	11,497	46,195	10,296	41,565
ការទំនាក់ទំនង	10,398	41,779	10,797	43,587
សន្តិសុខ	5,210	20,934	5,230	21,114
ការប្រើប្រាស់យានយន្ត	3,913	15,722	4,151	16,758
ទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្ម	3,857	15,497	3,019	12,188
ការជួសជុល និងកែលម្អ	1,641	6,594	1,341	5,414
ផ្សេងៗ	74,141	297,899	39,604	159,881
	<u>679,884</u>	<u>2,731,774</u>	<u>655,474</u>	<u>2,646,148</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

25. សំវិធានធនលើហ្វានស៊ីលីមីតណាធាន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សំវិធានធនសម្រាប់ឥណទានអាក្រក់និង				
សង្ស័យ	193,528	777,595	41,056	165,743
សំវិធានធនសមតុល្យនៅធនាគារនានា	13,664	54,902	-	-
	<u>207,192</u>	<u>832,497</u>	<u>41,056</u>	<u>165,743</u>

26. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	30,372	122,035	10,288	41,533
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	1,540	6,188	1,200	4,845
សមតុល្យនៅធនាគារនានា	1,366,385	5,490,135	1,070,755	4,322,638
	<u>1,398,297</u>	<u>5,618,358</u>	<u>1,082,243</u>	<u>4,369,015</u>

27. កាតព្វកិច្ចសន្យា

ក) កិច្ចសន្យាភតិសន្យាប្រតិបត្តិ

ក្រុមហ៊ុនមានកិច្ចសន្យាលើការជួលការិយាល័យទីស្នាក់ការកណ្តាល និងការិយាល័យតាមបណ្តាសាខា ខេត្តក្រុងនានាមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្នុងរយៈពេល ១ ឆ្នាំ	81,495	327,447	43,656	176,239
ពី ១ ឆ្នាំដល់ ៥ ឆ្នាំ	187,386	752,917	70,442	284,374
លើសពី ៥ ឆ្នាំឡើងទៅ	-	-	500	2,019
	<u>268,881</u>	<u>1,080,364</u>	<u>114,598</u>	<u>-462,632</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

27. កាតព្វកិច្ចសន្យា (ត)

ខ) កាតព្វកិច្ចសន្យាផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការចំណាយជាមូលធន	8,580	34,474	-	-
កាតព្វកិច្ចសន្យាផ្សេងៗ	27,720	111,379	-	-
	<u>36,300</u>	<u>145,853</u>	<u>-</u>	<u>-</u>

28. ប្រតិបត្តិការ និង សមតុល្យជាមួយសម្ព័ន្ធឯកភាព

តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្ព័ន្ធឯកភាព រួមបញ្ចូលនូវបុគ្គលដែលមានភាគហ៊ុនយ៉ាងតិចចំនួន 10% នៃដើមទុនរបស់ក្រុមហ៊ុនឬនៃសិទ្ធិបោះឆ្នោត ទោះជាកាន់កាប់ដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ឬបុគ្គលណាដែលរួមចំណែកក្នុងអភិបាលកិច្ច ការដឹកនាំ ការគ្រប់គ្រង ឬការរៀបចំ និងការអនុវត្តន៍នូវការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

28. ប្រតិបត្តិការ និង សមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

(ក) ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និង អត្ថប្រយោជន៍ ផ្សេងៗ របស់ក្រុមប្រឹក្សាភិបាល/ អ្នកគ្រប់គ្រងសំខាន់ៗ	260,276	1,045,789	190,999	771,063
ចំណាយការប្រាក់ទៅលើទឹកប្រាក់ជំពាក់ ភាគទុនិក	423,576	1,701,928	113,016	456,246
ប្រាក់ទទួលបានលើប្រាក់កម្ចីពីភាគទុនិក				
ក្រុមហ៊ុន Gojo & Company, Inc.	5,397,351	21,686,557	3,000,000	12,111,000
លោក អន ប៊ុនហាក់	400,000	1,607,200	200,000	807,400
លោក ប៉ា ប៊ុណ្ណារិទ្ធ	-	-	50,000	201,850
លោកស្រី ស្រង់ ស៊ីវឆែង	-	-	460,000	1,857,020
	5,797,351	23,293,757	3,710,000	14,977,270
ការទូទាត់សងប្រាក់កម្ចីដល់ ម្ចាស់ភាគហ៊ុន				
ក្រុមហ៊ុន Gojo & Company, Inc.	3,500,000	14,063,000	-	-
លោក អន ប៊ុនហាក់	600,000	2,410,800	-	-
លោក ប៉ា ប៊ុណ្ណារិទ្ធ	20,000	80,360	20,000	80,740
លោកស្រី ស្រង់ ស៊ីវឆែង	100,000	401,800	210,000	847,770
	4,220,000	16,955,960	230,000	928,510

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

28. ប្រតិបត្តិការ និង សមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាបាល

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចីពីភាគទុនិក				
ក្រុមហ៊ុន Gojo & Company, Inc.	4,897,351	19,677,556	3,000,000	12,111,000
លោកស្រី ស្រែង ស៊ីវឆែង	150,000	602,700	250,000	1,009,250
លោក អន ប៊ុនហាក់	-	-	200,000	807,400
លោក ប៉ា ប៊ុណ្ណារិទ្ធី	10,000	40,180	30,000	121,110
	5,057,351	20,320,436	3,480,000	14,048,760

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលការណ៍ណែនាំ និងគោលនយោបាយដែលបានអនុម័តដោយក្រុមហ៊ុន ដើម្បីចាត់ចែងនូវហានិភ័យដែលកើតឡើងក្នុងសកម្មភាពអាជីវកម្ម មានដូចខាងក្រោម៖

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ប្រាក់ចំណូល និងការខាតបង់លើប្រាក់ដើមក្នុង ទម្រង់ជាសំវិធានធនជាក់លាក់ ដោយសារការមិនបានទូទាត់សងបំណុលរបស់អ្នកខ្ចី ឬដៃគូពាណិជ្ជកម្មតាម រយៈការផ្តល់ឥណទាន និងសកម្មភាពវិនិយោគ។

កត្តាចម្បង ដែលនាំឲ្យមានហានិភ័យឥណទាន កើតចេញតាមរយៈការផ្តល់ឥណទានដល់អតិថិជន និងសមតុល្យជាមួយធនាគារនានា។ ចំនួនហានិភ័យឥណទាននេះ ត្រូវបានបង្ហាញជាតម្លៃយោងរបស់ទ្រព្យសកម្មនៅក្នុងតារាងតុល្យការ។ សកម្មភាពឥណទាន ត្រូវបានអនុវត្តទៅតាមគោលនយោបាយឥណទាន ដើម្បីធានាឲ្យសម្រេចបាននូវគោលបំណងទូទៅក្នុងការឲ្យកម្ចី តាមរយៈឥណទានដែលមានគុណភាពល្អ ហើយហានិភ័យឥណទានត្រូវបានបែងចែកតាមថ្នាក់ខុសៗគ្នាក្នុងការគ្រប់គ្រង។ គោលនយោបាយឥណទាន បានបញ្ចូលនូវគោលនយោបាយផ្តល់ឥណទានគោលនយោបាយទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទាន ដែលត្រូវអនុវត្តដើម្បីកាត់បន្ថយនូវហានិភ័យឥណទាន និងដើម្បីធានាថាបានអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ក្រុមហ៊ុនបានរក្សាទ្រព្យបញ្ចាំ សម្រាប់ធានាដល់ឥណទានផ្តល់ដល់អតិថិជនតាមទម្រង់ជាសិទ្ធិលើទ្រព្យបញ្ចាំ និងអ្នកធានា។ ការប៉ាន់តម្លៃសមស្របគឺផ្អែកលើតម្លៃទ្រព្យបញ្ចាំដែលបានវាយតម្លៃនៅពេលឲ្យខ្ចី ហើយជាទូទៅមិនមានការកែប្រែឡើយ លើកលែងតែនៅពេលមានព្រឹត្តិការណ៍សំខាន់ណាមួយ ដែលអាចប៉ះពាល់ដល់តំបន់ឬស្ថានភាពរបស់ទ្រព្យបញ្ចាំនោះ។

ក្រុមហ៊ុនអនុវត្តនូវនីតិវិធីក្នុងការជ្រើសរើសដៃគូធនាគារ ដើម្បីគ្រប់គ្រងនូវហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យឥណទានរបស់ខ្លួន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

(i) ការវាស់វែងហានិភ័យឥណទាន

ក្រុមហ៊ុន វាយតម្លៃកម្រិតភរនីយភាព នៃការខកខានមិនបានសងបំណុលរបស់អ្នកខ្ចីប្រាក់ជា ឯកត្តជន ដោយផ្ដោតលើការព្យាករណ៍ប្រាក់ចំណូល និងលំហូរសាច់ប្រាក់របស់អ្នកខ្ចីប្រាក់។ គណៈកម្មាធិការឥណទាន ទទួលខុសត្រូវក្នុងការអនុម័តផ្តល់ឥណទានជូនអតិថិជន។

(ii) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បញ្ចៀសហានិភ័យ

ក្រុមហ៊ុនគ្រប់គ្រងកម្រិត និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលដែលវាត្រូវបានរកឃើញ។ ក្រុមហ៊ុនប្រើប្រាស់គោលការណ៍ និងការអនុវត្តន៍ជាច្រើន ដើម្បីបន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលអនុវត្តជាទូទៅបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំ ចំពោះឥណទានផ្តល់ដល់អតិថិជន។ ឥណទានក៏ត្រូវបានផ្តល់ទៅឲ្យ អ្នកខ្ចីជាអាជីវកម្មខ្នាតតូច ដែលក្រុមហ៊ុន គិតថានឹងទទួលបានប្រាក់ចំណេញ។

អ្នកគ្រប់គ្រងជឿជាក់ថាហានិភ័យឥណទានអតិបរមា មានកម្រិតស្មើនឹងតម្លៃយោងរបស់ឥណទានដក សំវិធានធន សម្រាប់ឥណទានជាប់សង្ស័យ និងសមតុល្យជាមួយធនាគារនានា។

(iii) គោលនយោបាយក្នុងការកំណត់ឱនភាពតម្លៃ និងការធ្វើសំវិធានធនលើអ៊ីមតែរមិន

ក្រុមហ៊ុន ត្រូវអនុវត្តតាមការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធនលើអ៊ីមតែរមិន ដែលស្របតាម ប្រកាស លេខ ធ7-017-344 ប្រ.ក និង សារាចរលេខ ធ7-018-001 ស្តីពីការធ្វើចំណាត់ថ្នាក់ឥណទាន និង សំវិធានធនលើអ៊ីមតែរមិន។ សូមមើលកំណត់សម្គាល់លេខ 2 (ជ) សម្រាប់ព័ត៌មានលម្អិត។

(iv) ការប្រឈមនឹងការខាតបង់ពីហានិភ័យឥណទានពាក់ព័ន្ធនឹងឥណទានដល់អតិថិជន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន				
មិនហួសកាលកំណត់ និងមិនទាន់ថយចុះតម្លៃ	18,236,963	73,276,118	14,984,738	60,493,387
ហួសកាលកំណត់ ប៉ុន្តែមិនទាន់ថយចុះតម្លៃ	190,083	763,752	23,095	93,235
ថយចុះតម្លៃ	94,124	378,191	123,679	499,292
	<u>18,521,170</u>	<u>74,418,061</u>	<u>15,131,512</u>	<u>61,085,914</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

- ឥណទានផ្តល់ដល់អតិថិជន ដែលមិនទាន់ហួសកាលកំណត់ និងមិនទាន់ថយចុះតម្លៃ

ឥណទានដែលមិនទាន់ផុតកំណត់ មិនត្រូវបានចាត់ទុកថយចុះតម្លៃទេ លុះត្រាតែមានព័ត៌មានផ្សេងមកបញ្ជាក់ផ្ទុយពីនេះ។

- ឥណទានហួសកាលកំណត់ ប៉ុន្តែមិនទាន់ថយចុះតម្លៃ

ឥណទានដែលហួសកាលកំណត់សង តិចជាង 31 ថ្ងៃសម្រាប់ឥណទានរយៈពេលខ្លី និងតិចជាង 90 ថ្ងៃសម្រាប់ឥណទានរយៈពេលវែង មិនត្រូវបានចាត់ទុកថយចុះតម្លៃទេ លុះត្រាតែមានព័ត៌មានផ្សេងបញ្ជាក់ផ្ទុយពីនេះ។

- ឥណទានផ្តល់ដល់អតិថិជនដែលថយចុះតម្លៃ

អនុលោមតាមប្រកាសលេខ B7-017-344 ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើចំណាត់ថ្នាក់ និងសំវិធានធនលើអ៊ីមភ័រមិន និងសារាចរលេខ B7-018-001 ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ លើការអនុវត្តន៍ចំពោះប្រកាស ស្តីពីការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភ័រមិន បានចែងថារាល់ឥណទាននិងបុរេប្រទានដែលផុតកំណត់សងលើសពី 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី និង 89 ថ្ងៃ សម្រាប់ឥណទាន រយៈពេលវែង ត្រូវបានចាត់ទុកថយចុះតម្លៃ ហើយកម្រិតអប្បបរមា នៃសំវិធានធនជាក់លាក់សម្រាប់ការថយចុះតម្លៃ ត្រូវបានគេកត់ត្រាអាស្រ័យទៅតាមចំណាត់ថ្នាក់ពាក់ព័ន្ធ លុះត្រាតែមានព័ត៌មានផ្សេងបញ្ជាក់ផ្ទុយពីនេះ។

អនុលោមទៅតាមសេចក្តីណែនាំ ចេញដោយធនាគារជាតិនៃកម្ពុជា បានចែងថា កម្រិតចាំបាច់អប្បបរមា នៃសំវិធានធនលើហ្វាស៊ីលីធីឥណទាន បានធ្វើឡើងអាស្រ័យទៅតាមចំណាត់ថ្នាក់ពាក់ព័ន្ធលើកលែងតែមានព័ត៌មានផ្សេងទៀត ដែលអាចរកបានដើម្បីបញ្ជាក់ពីលទ្ធភាពសងរបស់សមភាគី។ សូមមើលគោលនយោបាយគណនេយ្យផ្សេងទៀតដែលមានចែងក្នុងកំណត់សំគាល់ 2 (ជ)។

សកម្មភាពរៀបចំឡើងវិញរួមមានការរៀបចំពន្យារនៃការទូទាត់ការសង ការផ្លាស់ប្តូរ និងការពន្យារពេលទូទាត់សង។ តាមរយៈការរៀបចំឡើងវិញនេះ ឥណទាន គឺនៅតែរក្សាទុកក្នុងចំណាត់ថ្នាក់ដដែល។

អនុលោមតាមប្រកាសលេខ B7-017-344. ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើចំណាត់ថ្នាក់និងសំវិធានធនលើអ៊ីមភ័រមិន ក្នុងប្រការទី 81 ត្រូវបានរៀបចំឡើងវិញ ឥណទាននោះគឺត្រូវស្ថិតក្នុងចំណាត់ថ្នាក់ដដែល ទោះបីការទូទាត់សងមានភាពប្រសើរ ក្រោយពីការរៀបចំក៏ដោយ។ ចំណាត់ថ្នាក់នេះមិនអាចស្តារឡើងជាងមុនបានទេ លុះត្រាតែបានទូទាត់សងប្រាក់ដើម និងការប្រាក់ក្នុងរយៈពេល 6 ដំណាក់កាល និងក្នុងរយៈពេលមិនតិចជាង 6 ខែ។

(ខ) ហានិភ័យប្រតិបត្តិការ

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចកើតមានឡើងដោយសារតែកង្វះខាត ឬបរាជ័យនៃ ដំណើរការផ្ទៃក្នុង ធនធានមនុស្ស និងប្រព័ន្ធ ឬបណ្តាលមកពីកត្តាខាងក្រៅ ត្រូវបានគ្រប់គ្រងតាមរយៈ ដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានបង្កើតរួចហើយ ការត្រួតពិនិត្យ និងការវាយតម្លៃ ឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម ធ្វើឡើងដោយគណៈគ្រប់គ្រង និងការត្រួតពិនិត្យដែលផ្តល់ដោយក្រុមប្រឹក្សាភិបាល។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យប្រតិបត្តិការ (ត)

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធ តួនាទី និងគោលនយោបាយ ត្រួតពិនិត្យច្បាស់លាស់មួយ។ គោលនយោបាយ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងផ្សេងៗត្រូវបានអនុវត្ត។ វិធានទាំងនេះរួមមានការបង្កើតនូវសិទ្ធិអំណាចក្នុងការចុះហត្ថលេខា ការកំណត់ប្រព័ន្ធ ត្រួតពិនិត្យការរៀបចំនូវនីតិវិធី និងឯកសារសំអាង។ គោលនយោបាយ និងវិធានទាំងនេះ ត្រូវបានត្រួតពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ អាជីវកម្មមីក្រូហិរញ្ញវត្ថុ។

(គ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពីការប្រែប្រួលមិនអំណោយផលនៅក្នុងកម្រិតតម្លៃ ឬអត្រាទីផ្សារដែលមានសមាសធាតុសំខាន់ៗគឺ ហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់។ ហានិភ័យទីផ្សារកើតចេញពីសកម្មភាពដូចជា ត្រូវបានគ្រប់គ្រងដោយការកំណត់នូវតំលៃទីផ្សារ សម្រាប់ស្ថានភាពដូចជា ធៀបនឹងកម្រិតហានិភ័យទីផ្សារដែលបានកំណត់ទុកជាមុន។

ក្រុមហ៊ុន មានហានិភ័យរូបិយប័ណ្ណបរទេសដែលបណ្តាលមក ពីការប្រើប្រាស់រូបិយប័ណ្ណផ្សេងៗជាច្រើន។ ហានិភ័យរូបិយប័ណ្ណបរទេសកើតឡើង មកពីប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត និងការទទួលស្គាល់ទ្រព្យសកម្ម និងបំណុល។

ក្រុមហ៊ុន បានរក្សានូវអនុបាតហានិភ័យរូបិយប័ណ្ណបរទេសជាអប្បបរមា ដូចនេះក្រុមហ៊ុនមានផលប៉ះពាល់កម្រិតទាបដល់ហានិភ័យរូបិយប័ណ្ណបរទេស។

**(i) ហានិភ័យរូបិយប័ណ្ណបរទេស
ការផ្តោតលើហានិភ័យរូបិយប័ណ្ណ**

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុសរុបតាមរូបិយប័ណ្ណ មានដូចខាងក្រោម៖

	សមូលជាដុល្លារអាមេរិក			សរុប
	ដុល្លារអាមេរិក	ប្រាក់រៀល	ប្រាក់អឺរ៉ូ	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	22,504	7,868	-	30,372
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	256,305	-	-	256,305
សមតុល្យនៅធនាគារនានា	1,164,482	188,239	-	1,352,721
ឥណទានផ្តល់ដល់អតិថិជន	17,918,921	350,030	-	18,268,951
មូលធនវិនិយោគ	10,000	-	-	10,000
ទ្រព្យសកម្មផ្សេងៗ	379,016	3,151	-	382,167
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	19,751,228	549,288	-	20,300,516

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការផ្តាច់លើហានិភ័យរូបិយប័ណ្ណ (ត)

	សមមូលជាដុល្លារអាមេរិក			សរុប
	ដុល្លារអាមេរិក	ប្រាក់រៀល	ប្រាក់អឺរ៉ូ	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ				
ទឹកប្រាក់ជំពាក់ភាគទុនិក	5,057,351	-	-	5,057,351
ប្រាក់កម្ចី	5,546,323	497,760	665,619	6,709,702
បំណុលផ្សេងៗ	200,593	3,734	31,337	235,664
សរុបបំណុលហិរញ្ញវត្ថុ	10,804,267	501,494	696,956	12,002,717
ស្ថានភាពទ្រព្យសកម្ម/បំណុលហិរញ្ញវត្ថុសុទ្ធ	8,946,961	47,794	(696,956)	8,297,799
សមមូលជាពាន់រៀល	35,948,889	192,036	(2,800,369)	33,340,556
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧				
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	16,697,769	1,086	-	16,498,855
សរុបបំណុលហិរញ្ញវត្ថុ	7,348,394	-	1,168,507	8,516,901
ស្ថានភាពទ្រព្យសកម្ម/បំណុលហិរញ្ញវត្ថុសុទ្ធ	9,349,375	1,086	(1,168,507)	7,981,954
សមមូលជាពាន់រៀល	37,743,427	4,384	(4,717,263)	32,223,148

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅទៅលើអស្ថេរភាពនៃចំណូលការប្រាក់សុទ្ធ ដោយសារការប្រែប្រួល នូវកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ការកើតឡើង នូវហានិភ័យអត្រាការប្រាក់ គឺមានទំនាក់ទំនងជាមួយទៅលើឥណទាន សមតុល្យនៅធនាគារ និងប្រាក់កម្ចី។

ដោយសារតែអត្រាការប្រាក់ថេរ ហើយអត្រាការប្រាក់មានការផ្លាស់ប្តូរតាមអត្រាទីផ្សារ ក្រុមហ៊ុនមិនបានប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុសម្រាប់ការទប់ស្កាត់នូវហានិភ័យអត្រាការប្រាក់នេះទេ។

តារាងខាងក្រោមនេះ សង្ខេបអំពីហានិភ័យអត្រាការប្រាក់របស់ក្រុមហ៊ុន។ តារាងនេះក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទៅតាមតម្លៃយោង ដោយធ្វើចំណាត់ថ្នាក់តាមវិធានមុនគេ រវាងពេលប្រែប្រួលតម្លៃ ឬតាមកាលកំណត់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨**

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យអត្រាការប្រាក់ (ត)

	រហូតដល់ ១ ខែ ដុល្លារអាមេរិក	ពី 1-3 ខែ ដុល្លារអាមេរិក	ពី 3-12 ខែ ដុល្លារអាមេរិក	ពី 1-5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨							
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	30,372	30,372
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	254,765	-	-	1,540	256,305
សមតុល្យនៅធនាគារនានា	900,050	-	-	-	-	452,671	1,352,721
ឥណទានផ្តល់ដល់អតិថិជន	8,740	66,388	1,230,925	16,914,176	48,722	-	18,268,951
មូលធនវិនិយោគ	-	-	-	-	-	10,000	10,000
ទ្រព្យសកម្មផ្សេងៗ	-	-	200,000	-	-	182,167	382,167
	908,790	66,388	1,685,690	16,914,176	48,722	676,750	20,300,516
បំណុល							
ទឹកប្រាក់ជំពាក់ភាគទុនិក	-	-	1,057,351	4,000,000	-	-	5,057,351
ប្រាក់កម្ចី	300,000	-	706,675	5,703,027	-	-	6,709,702
បំណុលផ្សេងៗ	-	-	-	-	-	235,664	235,664
	300,000	-	1,764,026	9,703,027	-	235,664	12,002,717
ចំនួនគំណត់ការប្រាក់សរុប	608,790	66,388	(78,336)	7,211,149	48,722	441,086	8,297,799
សមមូលជាពាន់រៀល	2,446,118	266,747	(314,754)	28,974,397	195,765	1,772,284	33,340,556

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨**

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យអត្រាការប្រាក់ (ត)

	រហូតដល់១ ខែ ដុល្លារអាមេរិក	ពី ១-៣ ខែ ដុល្លារអាមេរិក	ពី ៣-១២ ខែ ដុល្លារអាមេរិក	ពី ១-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧							
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	10,288	10,288
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	254,765	-	-	1,200	255,965
សមតុល្យនៅធនាគារនានា	663,951	-	-	-	-	406,804	1,070,755
ឥណទានផ្តល់ដល់អតិថិជន	36,471	59,949	1,083,962	13,914,839	36,291	(123,679)	15,007,833
មូលធនវិនិយោគ	-	-	-	-	-	10,000	10,000
ទ្រព្យសកម្មផ្សេងៗ	-	-	-	200,000	-	144,014	344,014
	700,422	59,949	1,338,727	14,114,839	36,291	448,627	16,698,855
បំណុល							
ទឹកប្រាក់ជំពាក់ភាគទុនិក	-	-	3,480,000	-	-	-	3,480,000
ប្រាក់កម្ចី	-	488,806	188,274	4,186,821	-	-	4,863,901
បំណុលផ្សេងៗ	-	-	-	-	-	173,000	173,000
	-	488,806	3,668,274	4,186,821	-	173,000	8,516,901
ចំនួនគំណត់ការប្រាក់សរុប	700,422	(428,857)	(2,329,547)	9,928,018	36,291	275,627	8,181,954
សមមូលជាពាន់រៀល	2,827,604	(1,731,296)	(9,404,381)	40,079,409	146,507	1,112,706	33,030,548

គ្រឹះស្ថានបរិក្ខេបបទ ប្រចាំឆ្នាំ ២០១៧ កំណត់សម្គាល់

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគរំព្យោចតម្លៃសមស្រប

ការវិភាគរំព្យោចតម្លៃសមស្រប ពុំត្រូវបានបង្ហាញនៅក្នុង ហានិភ័យអត្រាការប្រាក់នោះទេ ដោយសារការឡើងចុះ នៃអត្រាការប្រាក់នៃឥណទានទៅអតិថិជន និងកម្ចី គឺមានអត្រាថេរផ្អែកលើកិច្ចសន្យា។

(ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងលទ្ធភាពរក្សានូវទ្រព្យសកម្មងាយស្រួលឲ្យបានគ្រប់គ្រាន់ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេល ដែលដល់កាលកំណត់សងក្នុងតម្លៃ ដ៏សមហេតុផលមួយ។

បន្ថែមពីលើការអនុវត្តន៍យ៉ាងពេញលេញតាមការតម្រូវសាច់ប្រាក់ងាយស្រួល អ្នកគ្រប់គ្រងក្រុមហ៊ុនបានត្រួតពិនិត្យយ៉ាងជិតជិតទៅលើលំហូរសាច់ប្រាក់ចេញចូល និងចំនួនគំណតតាមកាលវេលាសន្យាតាមរយៈការ វាយការណ៍ជាប្រចាំ។ ការប្រែប្រួលឥណទាន ត្រូវបានត្រួតពិនិត្យតាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួលត្រូវបានធ្វើការកែតម្រូវ ដើម្បីធានាថាទ្រព្យសកម្មងាយស្រួលមានលក្ខណៈគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដល់កាលកំណត់សង។

តារាងខាងក្រោមនេះ គឺជាការបង្ហាញនូវទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន តាមកាលវេលាសន្យាក្នុងការសន្យាសង និងរួមបញ្ចូលនូវចំនួនការប្រាក់ដែលត្រូវទូទាត់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨**

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

	រហូតដល់១ ខែ ដុល្លារអាមេរិក	ពី ១-៣ ខែ ដុល្លារអាមេរិក	ពី ៣-១២ ខែ ដុល្លារអាមេរិក	ពី ១-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ពុំមានកាលកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨							
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	30,372	-	-	-	-	-	30,372
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	1,540	-	-	-	-	254,765	256,305
សមតុល្យនៅធនាគារនានា	1,352,721	-	-	-	-	-	1,352,721
ឥណទានផ្តល់ដល់អតិថិជន	938,162	1,764,055	7,186,772	13,232,984	4,924	-	23,126,898
មូលធនវិនិយោគ	-	-	-	-	-	10,000	10,000
ទ្រព្យសកម្មផ្សេងៗ	175,614	-	200,000	-	-	6,553	382,167
	<u>2,498,409</u>	<u>1,764,055</u>	<u>7,386,772</u>	<u>13,232,984</u>	<u>4,924</u>	<u>271,318</u>	<u>25,158,463</u>
បំណុល							
ទឹកប្រាក់ជំពាក់ភាគទុនិក	35,887	71,774	1,380,335	4,057,143	-	-	5,545,139
ប្រាក់កម្ចី	339,875	52,527	929,667	5,931,461	-	-	7,253,530
បំណុលផ្សេងៗ	230,343	-	-	-	-	5,321	235,664
	<u>606,105</u>	<u>124,301</u>	<u>2,310,002</u>	<u>9,988,604</u>	<u>-</u>	<u>5,321</u>	<u>13,034,333</u>
ចំនួនគំណតតាមកាលវេលា	<u>1,892,304</u>	<u>1,639,754</u>	<u>5,076,770</u>	<u>3,244,380</u>	<u>4,924</u>	<u>265,997</u>	<u>12,124,130</u>
សមមូលជាពាន់រៀល	<u>7,603,277</u>	<u>6,588,532</u>	<u>20,398,462</u>	<u>13,035,919</u>	<u>19,785</u>	<u>1,068,776</u>	<u>48,714,754</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨**

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	ពី 1-3 ខែ ដុល្លារអាមេរិក	ពី 3-12 ខែ ដុល្លារអាមេរិក	ពី 1-5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានកាលកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧							
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	10,288	-	-	-	-	-	10,288
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	1,200	-	-	-	-	254,765	255,965
សមតុល្យនៅធនាគារនានា	1,070,755	-	-	-	-	-	1,070,755
ឥណទានផ្តល់ដល់អតិថិជន	855,531	1,485,489	6,153,880	10,730,362	4,924	-	19,230,186
មូលធនវិនិយោគ	-	-	-	-	-	10,000	10,000
ទ្រព្យសកម្មផ្សេងៗ	137,461	-	-	200,000	-	6,553	344,014
	<u>2,075,235</u>	<u>1,485,489</u>	<u>6,153,880</u>	<u>10,930,362</u>	<u>4,924</u>	<u>271,318</u>	<u>20,921,208</u>
បំណុល							
ទឹកប្រាក់ជំពាក់ភាគទុនិក	4,221	133,821	3,733,734	-	-	-	3,871,776
ប្រាក់កម្ចី	13,487	584,419	438,418	4,482,185	-	-	5,518,509
បំណុលផ្សេងៗ	167,679	-	-	-	-	5,321	173,000
	<u>185,387</u>	<u>718,240</u>	<u>4,172,152</u>	<u>4,482,185</u>	<u>-</u>	<u>5,321</u>	<u>9,563,285</u>
ចំនួនគំណតតាមកាលសន្ត	<u>1,889,848</u>	<u>767,249</u>	<u>1,981,728</u>	<u>6,448,177</u>	<u>4,924</u>	<u>265,997</u>	<u>11,357,923</u>
សមមូលជាពាន់រៀល	<u>7,629,316</u>	<u>3,097,384</u>	<u>8,000,236</u>	<u>26,031,291</u>	<u>19,878</u>	<u>1,073,830</u>	<u>45,851,935</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ង) ការគ្រប់គ្រងដើមទុន

(i) បញ្ញត្តិដើមទុន

ធនាគារជាតិនៃកម្ពុជាក្នុងនាមជាអាជ្ញាធរបានបង្កើត និងត្រួតពិនិត្យនូវតម្រូវការដើមទុនរបស់ក្រុមហ៊ុន ជាប្រចាំ។

គោលនយោបាយរបស់ក្រុមហ៊ុន គឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំ ដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និង ដើម្បីធានាស្ថិរភាពនៃការអភិវឌ្ឍន៍យូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់នៃកម្រិតដើមទុនលើភាគលាភ ម្ចាស់ហ៊ុន ក៏ត្រូវបានទទួលស្គាល់ ហើយក្រុមហ៊ុនបានទទួលស្គាល់នូវតម្រូវការដើម្បីធានាឲ្យបាននូវ តុល្យភាព រវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងនូវបំណុលខ្ពស់ និងអត្ថប្រយោជន៍ និងការធានាដែលផ្តល់ ដោយស្ថានភាពមូលធនល្អ។

ក្រុមហ៊ុនបានអនុលោមទៅតាមតម្រូវការដើមទុន ដែលបានកំណត់ដោយច្បាប់នៅក្នុងឆ្នាំ។

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានជម្រុញមួយភាគធំដោយ ប្រសិទ្ធភាពចំណូលលើមូលធនដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាម ប្រតិបត្តិការ ឬសកម្មភាពនីមួយៗត្រូវផ្អែកតាមដើមទុនដែលកំណត់ដោយច្បាប់ជាច្រើន។

30. តម្លៃសមស្របរបស់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ក្រុមហ៊ុន មិនមានឧបករណ៍ហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ ។

តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាននៅលើ មូលដ្ឋានមួយដែលមិនគិតបញ្ចូលពីភាគីពាក់ព័ន្ធ។ ដោយសារតម្លៃសមស្របពុំអាចកំណត់បាន ដូច្នេះមិនមាន តម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ របស់ក្រុមហ៊ុនឡើយ។ តម្លៃសមស្របត្រូវបាន សន្មតដោយអ្នកគ្រប់គ្រងយោងតាមលក្ខណៈរបស់ទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់អ្នក គ្រប់គ្រងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មាន ដ៏សាកសមសម្រាប់តម្លៃសមស្រប។

31. រយៈពេលខ្លី និងរយៈពេលវែង

គណៈគ្រប់គ្រងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើសាច់ប្រាក់ងាយស្រួល។ ព័ត៌មានអំពី ទ្រព្យសកម្ម និងបំណុលរយៈពេលខ្លី និងរយៈពេលវែងត្រូវបានលាតត្រដាងនៅក្នុងផ្នែកការគ្រប់គ្រង ហានិភ័យហិរញ្ញវត្ថុ។ មូលធនវិនិយោគ ទ្រព្យ និងគ្រឿងបរិក្ខារ ទ្រព្យសកម្មអរូបី និងពន្ធពន្យារ គឺជាទ្រព្យ សកម្មរយៈពេលវែង។ បំណុលពន្ធលើប្រាក់ចំណេញ គឺជាបំណុលរយៈពេលខ្លី ហើយអត្ថប្រយោជន៍សោធន វត្ថុន៍ និងអត្ថប្រយោជន៍និយោជិត គឺជាបំណុលរយៈពេលវែង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

32. ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទនៃរបាយការណ៍

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញផ្សាយសេចក្តីណែនាំលេខ ០៤២/១៩ ចំពោះការបើករំលឹកប្រាក់បំណាច់អតីតភាពដែលមានមុនឆ្នាំ២០១៩ សម្រាប់សហគ្រាសគ្រឹះស្ថាន ក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង ដែលស្តីពីការពន្យារពេលក្នុងការទូទាត់ប្រាក់រំលឹកអតីតភាព រហូតដល់ខែធ្នូ ឆ្នាំ២០២១វិញ និងបានប្តូរការទូទាត់រំលឹកចំនួន ១៥ថ្ងៃ មកត្រឹម ៦ថ្ងៃ នៃប្រាក់បៀវត្សន៍ជាមធ្យមទៅតាមឆ្នាំនីមួយៗ ដូចខាងក្រោម៖

- ចំនួន ៣ ថ្ងៃ នៅខែមិថុនា នៃឆ្នាំនីមួយៗ
- ចំនួន ៣ ថ្ងៃ នៅខែធ្នូ នៃឆ្នាំនីមួយៗ